

ធនាគារវប្បធិការស៊ី ប៊ី ភី

(ចុះបញ្ជីពាណិជ្ជកម្មលេខ N. ០០០១០៥៩៣)

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០**

ធនាគារវប្បធិការអាស៊ី ចំកាត់
របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ - ៣
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៤
របាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៥ - ៦
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៧
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល	៨ - ៩
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១០ - ៥១

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរាប់បញ្ចូល នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុង
 របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ។ ដូច្នេះហើយ ការអានរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែ
 មានការភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ និង
 សេចក្តីជូនដំណឹង ជាសាធារណៈរបស់ធនាគារវប្បធិការអាស៊ី ចំកាត់ អំឡុងពេលការិយបរិច្ឆេទចន្លោះពេលនេះ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

យោងទៅតាមមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍សង្ខេបចន្លោះពេល ដែលភ្ជាប់មកជាមួយ របស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា "ធនាគារ") បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់នូវស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ និង ៩ខែ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដោយអនុលោមទៅ តាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ៣៤ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ គិត ត្រឹមកាលបរិច្ឆេទចេញបោះផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារ មានលទ្ធភាព គ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល:



លោក Madi Akmambet
អភិបាលប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០



Head Office

N° 141, 146, 148, and 148 ABCD Preah Sihanouk Blvd., and No 15 and 153 ABC, street 278, Phum 4, Sangkat Boeung Keng Kang Ti Muoy, Khan Chamkar Mon, Phnom Penh, Kingdom of Cambodia
Tel: (+855) 23 225 333
info@ababank.com
www.ababank.com

Fax: (+855) 23 216 333
P.O. Box: 2277
SWIFT: ABAKHPP

របាយការណ៍ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ជូនចំពោះភាគទុនិក ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មកជាមួយរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា "ធនាគារ") គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០២០ រួមទាំង របាយការណ៍ ចំណេញ ឬ ខាត និង លទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ របាយការណ៍ បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ព្រមទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេប ចន្លោះពេល។ គណៈគ្រប់គ្រងទទួលខុសត្រូវ ក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះ ពេលដោយស្របទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះ ពេល ។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើសេចក្តីសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទជាសំណួរជាពិសេសចំពោះបុគ្គលទទួល ខុសត្រូវផ្នែកហិរញ្ញវត្ថុ និង គណនេយ្យ និងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត។ ការត្រួត ពិនិត្យ មានវិសាលភាពតូចជាងការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាស្តីពីសវនកម្ម។ ជាលទ្ធផលការត្រួតពិនិត្យនេះ មិនអាចធ្វើឱ្យយើងខ្ញុំផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានស្វែងយល់អំពី បញ្ហាជាសារវន្តទាំងអស់ដូចការធ្វើសវនកម្មទេ។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថាមិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំ ជឿជាក់ថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលបានភ្ជាប់មកជាមួយ មិនបានបង្ហាញនូវគ្រប់ទិដ្ឋភាព ជាសារវន្តទាំងអស់ ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ ហិរញ្ញវត្ថុចន្លោះពេលនោះទេ។



Deloitte refers to one or more of Deloitte Touche Tohmatsu Limited, a UK private company limited by guarantee ("DTTL"), its network of member firms, and their related entities. DTTL and each of its member firms are legally separate and independent entities. DTTL (also referred to as "Deloitte Global") does not provide services to clients. Please see www.deloitte.com/kh/about to learn more about our global network of member firms.

បញ្ហាផ្សេងៗ

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍ថា ធនាគារបានរៀបចំ និងបង្ហាញរបាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ របាយការណ៍បម្រែបម្រួលមូលធន និង លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ក្នុងគោលបំណងដើម្បីធ្វើការប្រៀបធៀបតែប៉ុណ្ណោះ។ របាយការណ៍ទាំងនេះ រួមទាំងកំណត់សម្គាល់ដែលពាក់ព័ន្ធ មិនត្រូវបានធ្វើការត្រួតពិនិត្យ និងធ្វើសវនកម្មឡើយ។

តំណាងក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ខូអិលធីឌី



អ៊ីង គីមសុភ័ក្ត្រា
នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០

ធនាគារវប្បធម៌ រោងចក្រ ចំកាត់
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	២៩៧.២៥១.២៣៦	១.២១៨.៧៣០.០៦៨	២៥១.៧៥០.២០៥	១.០២៥.៨៨២.០៨៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	១.៤៥៩.៧២៥.៩០២	៥.៩៨៤.៨៧៦.១៩៨	១.១៥១.៦៥៤.២៣៩	៤.៦៩២.៩៩១.០២៤
សមតុល្យនៅធនាគារនានា	៦	៣៥៦.៤៦៩.០៩២	១.៤៦១.៥៥៣.២៧៧	៩៣.៤១១.៦៨៩	៣៨០.៦៥២.៦៣៣
ឥណទានផ្តល់ដល់អតិថិជន	៧	៣.៤១៩.៨១០.៥៩៦	១៤.០២១.២២៣.៤៤៤	២.៧៥៨.០៧០.៩១៣	១១.២៣៩.១៣៨.៩៧០
មូលបត្រវិនិយោគ	៨	៦.៤៦៣.៤៥៣	២៦.៥០០.១៥៧	៣៣.២៨៥.៤៣៤	១៣៥.៦៣៨.១៤៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៤២.៤៨៨.៨៩០	១៧៤.២០៤.៤៤៩	៤០.៤៤៨.៧៥៨	១៦៤.៧២៨.៦៨៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១០	៣៣.៥០៩.២៥៨	១៣៧.៣៨៧.៩៥៨	៣៤.៥៣៧.០៣១	១៤០.៧៣៨.៤០១
ទ្រព្យសកម្មអរូបី	១១	៧.៨៦៦.២៧១	៣២.២៥១.៧១១	៧.១៧៤.៧៣៧	២៩.២៣៧.០៥៣
ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	១២	២.៩០៣.២៥៣	១១.៩០៣.៣៣៧	២.១៩១.៣៩១	៨.៩២៩.៩១៨
ទ្រព្យសកម្មផ្សេងៗ	១៣	៣១.២៤៣.៩៤២	១២៨.១០០.១៦២	២២.៣៦៣.៩៧២	៩១.១៣៣.១៨៥
សរុបទ្រព្យសកម្ម		៥.៦៥៧.៧៣១.៨៩៣	២៣.១៩៦.៧០០.៧៦១	៤.៣៩៤.៨៨៨.៣៦៩	១៧.៩០៩.១៧០.១០២
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៤.៤៨៥.៦៥៧.០១០	១៨.៣៩១.១៩៣.៧៤១	៣.៣៩៥.៣៤៣.៤៤៩	១៣.៨៣៦.០២៤.៥៥៥
មូលបត្របំណុល	១៥	២០.៥៥៦.២៧៤	៨៥.២៣៩.៧២៣	២០.៩៣៩.៣៣៧	៨៥.៣២៧.៧៩៨
ប្រាក់កម្ចី	១៦	២០៨.៩៥៧.៥៨៨	៨៥៦.៧២៦.១១១	២៧៩.៨៥៦.៤៥៨	១.១៤០.៤១៥.០៦៦
អនុបំណុល	១៧	១២១.០២៧.៩៥៧	៤៩៦.២១៤.៦២៤	១២៨.០០០.០០០	៥២១.៦០០.០០០
បំណុលពន្ធលើប្រាក់ចំណេញ		២៦.៩១៤.៥៤៣	១១០.៣៤៩.៦២៦	១២.២៣១.៤៥៣	៤៩.៨៤៣.១៧១
បំណុលភតិសន្យា	១៨	៣៥.៣១១.៧៣០	១៤៤.៧៧៨.០៩៣	៣៦.៥១៣.៤០៧	១៤៨.៧៩២.១៣៤
បំណុលផ្សេងៗ	១៩	៣៩.០២៦.១១៣	១៦០.០០៧.០៦៣	២៥.៦២៤.១០៣	១០៤.៤១៨.២២០
សរុបបំណុល		៤.៩៣៧.៤៤១.២១៥	២០.២៤៣.៥០៨.៩៨១	៣.៨៩៨.៥០៨.២០៧	១៥.៨៨៦.៤២០.៩៤៤
មូលធន					
ដើមទុន		៣៣៥.០០០.០០០	១.៣៧៣.៥០០.០០០	២១៥.០០០.០០០	៨៧៦.១២៥.០០០
ទុនបម្រុងតាមបទបញ្ញត្តិ		៤២.០៥៧.៦៥៧	១៧២.៤៣៦.៣៩៤	៣៣.៦៦១.៧៧៨	១៣៧.១៧១.៧៤៤
ប្រាក់ចំណេញរក្សាទុក		៣៤៣.២៣៣.០២១	១.៣៩៩.១៩២.០៣៨	២៤៧.៧១៨.៣៨៤	៩៩៩.៣៤៣.៣១២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៨.០៦៣.៣៤៨	-	១០.១០៩.១០២
សរុបមូលធន		៧២០.២៩០.៦៧៨	២.៩៥៣.១៩១.៧៨០	៤៩៦.៣៨០.១៦២	២.០២២.៧៧៩.១៥៨
សរុបបំណុល និងមូលធន		៥.៦៥៧.៧៣១.៨៩៣	២៣.១៩៦.៧០០.៧៦១	៤.៣៩៤.៨៨៨.៣៦៩	១៧.៩០៩.១៧០.១០២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១០ ដល់ទី៥១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

ធនាគារវិស័យស្តុកស្តម្ភ ប័ណ្ណ

**របាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
				(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ចំណូលពីការប្រាក់	២០	៨៨.៥០៩.៥៩០	៣៦២.៤៤៦.៧៧១	៦៩.៤៨០.០៤១	២៨៣.៩៦៤.៩២៨
ចំណាយលើការប្រាក់	២០	(១៥.៥៣៣.៤៧៦)	(៦៣.៦០៩.៥៨៤)	(១២.៩៤១.៥៤៦)	(៥២.៨៩២.០៩៩)
ចំណូលសុទ្ធពីការប្រាក់		៧២.៩៧៦.១១៤	២៩៨.៨៣៧.១៨៧	៥៦.៥៣៨.៤៩៥	២៣១.០៧២.៨២៩
ចំណូលពីកម្រៃជើងសារ	២១	១៣.២២៨.៦៨៨	៥៤.១៧១.៤៧៧	១០.៨៥៥.៥៥៥	៤៤.៣៦៦.៦៥៣
ចំណាយលើកម្រៃជើងសារ	២១	(៣.៩៤០.៩០៦)	(១៦.១៣៨.០១០)	(៣.៥១៨.៧៣៧)	(១៤.៣៨១.០៧៨)
ចំណូលសុទ្ធពីកម្រៃជើងសារ		៩.២៨៧.៧៨២	៣៨.០៣៣.៤៦៧	៧.៣៣៦.៨១៨	២៩.៩៨៥.៥៧៥
ចំណូលប្រតិបត្តិការផ្សេងៗ	២២	៧២១.៥៩១	២.៩៥៤.៩១៥	៤៩៧.០១៨	២.០៣១.៣១៣
ចំណាយបុគ្គលិក	២៣	(១៧.៣៦៨.៧៦៥)	(៧១.១២៥.០៩៣)	(១៥.៥៨៥.៤៣៣)	(៦៣.៦៩៧.៦៦៥)
ចំណាយប្រតិបត្តិការ	២៤	(៧.៣៥៨.៥៣៥)	(៣០.១៣៣.២០១)	(៦.១៤៤.១៦៧)	(២៥.១១១.២១១)
ចំណាយរំលស់	២៥	(៤.៩៤៨.០៩១)	(២០.២៦២.៤៣៣)	(៣.៧៩៥.៥០៥)	(១៥.៥១២.២២៩)
ប្រាក់ចំណេញប្រតិបត្តិការ		៥៣.៣១០.០៩៦	២១៨.៣០៤.៨៨២	៣៨.៨៤៧.២២៦	១៥៨.៧៦៨.៦១២
ការខាតបង់សុទ្ធរំពឹងទុកលើ ទ្រព្យសកម្មហិរញ្ញវត្ថុ	២៦	(៤.១៣៥.៥៣៧)	(១៦.៩៣៥.០២៤)	(៧៤៨.១៤៣)	(៣.០៥៧.៦៦០)
ប្រាក់ចំណេញមុនដកពន្ធ		៤៩.១៧៤.៥៥៩	២០១.៣៦៩.៨៥៨	៣៨.០៩៩.០៨៣	១៥៥.៧១០.៩៥២
ពន្ធលើប្រាក់ចំណេញ		(១០.៨១៨.០០០)	(៤៤.២៩៩.៧១០)	(៦.០១៣.២១២)	(២៤.៥៧៥.៩៩៧)
ប្រាក់ចំណេញក្នុងគ្រា		៣៨.៣៥៦.៥៥៩	១៥៧.០៧០.១៤៨	៣២.០៨៥.៨៧១	១៣១.១៣៤.៩៥៥
ចំណូលលម្អិតផ្សេងៗ		-	២.៤៩០.០០១	-	(៣.៩២១.៦៣៨)
សរុបចំណូលលម្អិតក្នុងគ្រា		៣៨.៣៥៦.៥៥៩	១៥៩.៥៦០.១៤៩	៣២.០៨៥.៨៧១	១២៧.២១៣.៣១៧
ប្រាក់ចំណេញផ្ទាល់					
របស់ម្ចាស់ហ៊ុន		៣៨.៣៥៦.៥៥៩	១៥៧.០៧០.១៤៨	៣២.០៨៥.៨៧១	១៣១.១៣៤.៩៥៥
សរុបចំណូលលម្អិតផ្ទាល់					
របស់ម្ចាស់ហ៊ុន		៣៨.៣៥៦.៥៥៩	១៥៩.៥៦០.១៤៩	៣២.០៨៥.៨៧១	១២៧.២១៣.៣១៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១០ដល់ទី៥៧គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

បទដ្ឋានគណនេយ្យ: អេស៊ី ចំណាត់

**របាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
				(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ចំណូលពីការប្រាក់	២០	២៥០.៤៧៨.៦៤៤	១.០២២.៤៥៣.៨២៥	១៨៨.២៣៧.០៤២	៧៦២.១៧១.៧៨៣
ចំណាយលើការប្រាក់	២០	(៤៤.២០៣.១៣៨)	(១៨០.៤៣៧.២០៩)	(៣៧.៨៧២.៦៨៥)	(១៥៣.៣៤៦.៥០២)
ចំណូលសុទ្ធពីការប្រាក់		២០៦.២៧៥.៥០៦	៨៤២.០១៦.៦១៦	១៥០.៣៦៤.៣៥៧	៦០៨.៨២៥.២៨១
ចំណូលពីកម្រៃជើងសារ	២១	៣៥.០៨៧.០១៥	១៤៣.២២៥.១៩៥	២៨.០៨៣.៦០៩	១១៣.៧១០.៥៣៤
ចំណាយលើកម្រៃជើងសារ	២១	(១១.៦៥៥.៧៨២)	(៤៧.៥៧៨.៩០២)	(៩.៦៩៩.២១៥)	(៣៩.២៧២.១២១)
ចំណូលសុទ្ធពីកម្រៃជើងសារ		២៣.៤៣១.២៣៣	៩៥.៦៤៦.២៩៣	១៨.៣៨៤.៣៩៤	៧៤.៤៣៨.៤១៣
ចំណូលប្រតិបត្តិការផ្សេងៗ	២២	២.១១៦.២១៧	៨.៦៣៨.៣៩៨	១.២៥១.២១០	៥.០៦៦.១៤៩
ចំណាយបុគ្គលិក	២៣	(៥៣.២៧៥.៥០៥)	(២១៧.៤៧០.៦១១)	(៤០.៤៧៧.៨៦៧)	(១៦៣.៨៩៤.៨៨៣)
ចំណាយប្រតិបត្តិការ	២៤	(២២.៤១១.៥៧៣)	(៩១.៤៨៤.០៤២)	(១៦.០៣២.៤៣៤)	(៦៥.៩១៥.៣២៥)
ចំណាយរំលស់	២៥	(១៣.៩៩៦.០២៩)	(៥៧.១៣១.៧៩០)	(១០.៥៦៨.៥៨៦)	(៤២.៧៩២.២០៥)
ប្រាក់ចំណេញប្រតិបត្តិការ		១៤២.១៣៩.៨៤៩	៥៨០.២១៤.៨៦៤	១០២.៩២១.០៧៤	៤១៦.៧២៧.៤៣០
ការខាតបង់សុទ្ធរំពឹងទុកលើ ទ្រព្យសកម្មហិរញ្ញវត្ថុ	២៦	(៨.៩២១.៣៣១)	(៣៦.៤១៦.៨៧៣)	(១.៥១២.១៧៨)	(៦.១២២.៨០៩)
ប្រាក់ចំណេញមុនដកពន្ធ		១៣៣.២១៨.៥១៨	៥៤៣.៧៩៧.៩៩១	១០១.៤០៨.៨៩៦	៤១០.៦០៤.៦២១
ពន្ធលើប្រាក់ចំណេញ		(២៩.៣០៨.០០០)	(១១៩.៦៣៥.២៥៦)	(១៨.៤៣២.២១២)	(៧៤.៦៣២.០២៦)
ប្រាក់ចំណេញក្នុងគ្រា		១០៣.៩១០.៥១៨	៤២៤.១៦២.៧៣៥	៨២.៩៧៦.៦៨៤	៣៣៥.៩៧២.៥៩៥
ចំណូលលម្អិតផ្សេងៗ		-	៨.០៦៣.៣៤៨	-	១៤.០៣០.៧៤០
សរុបចំណូលលម្អិតក្នុងគ្រា		១០៣.៩១០.៥១៨	៤៣២.២២៦.០៨៣	៨២.៩៧៦.៦៨៤	៣៥០.០០៣.៣៣៥
ប្រាក់ចំណេញផ្ទាល់ របស់ម្ចាស់ហ៊ុន		១០៣.៩១០.៥១៨	៤២៤.១៦២.៧៣៥	៨២.៩៧៦.៦៨៤	៣៣៥.៩៧២.៥៩៥
សរុបចំណូលលម្អិតផ្ទាល់ របស់ម្ចាស់ហ៊ុន		១០៣.៩១០.៥១៨	៤៣២.២២៦.០៨៣	៨២.៩៧៦.៦៨៤	៣៥០.០០៣.៣៣៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១០ ដល់ទី៥១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

ធនាគារវប្បធិការអភិវឌ្ឍន៍កម្ពុជា

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទទី១៩ តិចត្រីមាសថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	ដើមទុន	ទុនបម្រុងតាមបទបញ្ញត្តិ	ប្រាក់ចំណេញរក្សាទុក	លម្អៀងពីការប្តូររូបិយប័ណ្ណ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្រាប់ដំណាច់ការិយបរិច្ឆេទទី១៩ តិចត្រីមាសថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩ (មិនបានត្រួតពិនិត្យនិងធ្វើសវនកម្ម)					
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	១៦៥.០០០.០០០	២១.៣២១.៨៧៤	១៣២.៦៤៦.៩១២	-	៣១៨.៩៦៨.៧៨៦
ការបោះផ្សាយដើមទុនបន្ថែម	៥០.០០០.០០០	-	-	-	៥០.០០០.០០០
ប្រាក់ចំណេញក្នុងគ្រា	-	-	៨២.៩៧៦.៦៨៤	-	៨២.៩៧៦.៦៨៤
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទបញ្ញត្តិ	-	១២.៦៤៤.៦០៣	(១២.៦៤៤.៦០៣)	-	-
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	២១៥.០០០.០០០	៣៣.៩៦៦.៤៧៧	២០២.៩៧៨.៩៩៦	-	៤៥១.៩៤៥.៤៧៣
សមមូលជាពាន់រៀល	៨៨០.៤២៥.០០០	១៣៩.០៩២.៧២២	៨១៧.១៦៨.២៣៨	១៤.០៣០.៧៤០	១.៨៥០.៧១៦.៧០០
សម្រាប់ដំណាច់ការិយបរិច្ឆេទទី១៩ តិចត្រីមាសថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	២១៥.០០០.០០០	៣៣.៦៦១.៧៧៨	២៤៧.៧១៨.៣៨៤	-	៤៩៦.៣៨០.១៦២
ការបោះផ្សាយដើមទុនបន្ថែម	១២០.០០០.០០០	-	-	-	១២០.០០០.០០០
ប្រាក់ចំណេញក្នុងគ្រា	-	-	១០៣.៩១០.៥១៨	-	១០៣.៩១០.៥១៨
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទបញ្ញត្តិ	-	៨.៣៩៥.៨៨១	(៨.៣៩៥.៨៨១)	-	-
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៣៣៥.០០០.០០០	៤២.០៥៧.៦៥៩	៣៤២.២៣៣.០២១	-	៧២០.២៩០.៦៨០
សមមូលជាពាន់រៀល	១.៣៧៣.៥០០.០០០	១៧២.៤៣៦.៤០២	១.៣៩៩.១៩២.០៣៨	៨.០៦៣.៣៨៤	២.៩៥៣.១៩១.៧៨៤

កំណត់សម្គាល់ ដូចមានភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

ធនាគារវឌ្ឍនៈអាស៊ី បំភាន់

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)				
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញមុនបង់ពន្ធនិយ័តភាព៖				
ចំណាយរំលស់	១៣.៩៩៦.០២៩	៥៧.១៣១.៧៩០	១០.៥៦៨.៥៨៦	៤២.៧៩២.២០៥
ការខាតបង់សុទ្ធរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ (ចំណេញ)ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	២៦	៨.៩១៦.៣៣១	១.៥១២.១៧៨	៦.១២២.៨០៩
ចំណូលសុទ្ធពីការប្រាក់	២០	(២០៦.២៧៥.៥០៦)	(១៥០.៣៦៤.៣៥៧)	(៦០៨.៨២៥.២៨១)
		(៥០.១៦១.៩៣៣)	(២០៤.៧៦១.០១១)	(១៤៨.៩៥៥.៣៤៧)
បម្រែបម្រួល៖				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	(២៣៥.៦៣៦.៦៧៥)	(៩៦១.៨៦៨.៩០៧)	(៣៤២.៥២៣.២៥៦)	(១.៣៨៦.៨៧៦.៦៦៤)
សមតុល្យនៅធនាគារនានា	(១៥០.៣០៣.០០៩)	(៦១៣.៥៣៦.៨៨៣)	(១៨៧.៦៩៥.៨១៣)	(៧៥៩.៩៨០.៣៤៧)
ឥណទានផ្តល់ដល់អតិថិជន	(៦៦៤.៦២៤.៤៩៥)	(២.៧១២.៩៩៧.១៨៩)	(៦៧៧.៧១៦.០៣៨)	(២.៧៤៤.០៧២.២៣៨)
ទ្រព្យសកម្មផ្សេងៗ	(១៣.២៨៦.៤៧៧)	(៥៤.២៣៥.៣៩៩)	(៦.៥៩៤.៩៥៥)	(២៦.៧០២.៩៧៣)
ប្រាក់បញ្ញើរបស់អតិថិជន	១.០៨៧.២៩៣.៨០៥	៤.៤៣៨.៣៣៣.៣១២	១.១១០.៥៥២.៣៨៩	៤.៤៩៦.៦២៦.៦២៣
បំណុលផ្សេងៗ	១៣.៣៧៥.៤៥៤	៥៤.៥៩៨.៦០៣	៧.៥៨២.០៥៧	៣០.៦៩៩.៧៤៩
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(១៣.៣៤៣.៣៣០)	(៥៤.៤៦៧.៤៧៤)	(១៣៣.១៨៣.៧៩៨)	(៥៣៩.២៦១.១៩៧)
ការប្រាក់បានទទួល	២៤៦.០៥៨.៩៩៨	១.០០៤.៤១២.៨៣០	១៨៤.៣៥៧.៣៦៩	៧៤៦.៤៦២.៩៨៧
ការប្រាក់បានបង់	(៣៧.៤៥១.៣៩៤)	(១៥២.៨៧៦.៥៩០)	(៣០.៣០០.១២១)	(១២២.៦៨៥.១៩០)
ពន្ធលើប្រាក់ចំណេញបានបង់	(១២.០៩១.៣៧៤)	(៤៩.៣៥៦.៩៨៩)	(១៨.១៦៩.៧០១)	(៧៣.៥៦៩.១១៩)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	១៨៣.១៧២.៩០០	៧៤៧.៧១១.៧៧៧	២.៧០៣.៧៤៩	១០.៩៤៧.៤៨១

ធនាគារវប្បធម៌ខ្មែរ បំណែង

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញមូលបត្រវិនិយោគ	(៣.២០២.០៤៩)	(១៣.០៧០.៧៦៤)	(២២២.៨៣៨.៨៧២)	(៩០២.២៧៤.៥៩៣)
សាច់ប្រាក់បានពីការលក់ មូលបត្រវិនិយោគ	២៩.៨០០.១៦២	១២១.៦៤៤.២៦១	១៧៥.០២៤.១៣៥	៧០៨.៦៧២.៧២៣
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(១០.៦៩៨.៨១៣)	(៤៣.៦៧២.៥៥៥)	(១០.៨៣៤.០២១)	(៤៣.៨៦៦.៩៥១)
ការទិញទ្រព្យសកម្មអរូបី	(១.៥៤២.១៩៣)	(៦.២៩៥.២៣២)	(៤.៨៨២.៥០៩)	(១៨.១៤៩.៦៧៩)
សាច់ប្រាក់បានពីការលក់ទ្រព្យ សម្បត្តិ និងបរិក្ខារ	២២.៨៨២	៩៣.៤០៤	១៩.៦៥១	៧៩.៥៦៧
សាច់ប្រាក់សុទ្ធបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពវិនិយោគ	១៤.៣៧៩.៩៨៩	៥៨.៦៩៩.១១៤	(៦៣.១១១.៦១៦)	(២៥៥.៥៣៨.៩៣៣)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការបោះផ្សាយដើមទុនបន្ថែម	១២០.០០០.០០០	៤៨៩.៨៤០.០០០	៥០.០០០.០០០	២០២.៤៥០.០០០
ការបោះផ្សាយមូលបត្របំណុល សាជីវកម្ម	-	-	២០.៧០៧.៨០៦	៨៣.៨៤៥.៩០៦
សាច់ប្រាក់បានពីប្រាក់កម្ចី	៣៨២.៩៤១.៦៨៩	១.៥៦៣.១៦៧.៩៧៤	២៧៧.២៦៣.៤១១	១.១២២.៦៣៩.៥៥១
ការទូទាត់សងប្រាក់កម្ចី	(៤៥៤.៧៤២.៨៤៤)	(១.៨៥៦.២៦០.២៨៩)	(១៧២.៦០៦.០៨៩)	(៦៩៨.៨៨២.០៥៤)
ការទូទាត់សងអនុបំណុល	(៩.០០០.០០០)	(៣៦.៧៣៨.០០០)	(៣.០០០.០០០)	(១២.១៤៧.០០០)
ការទូទាត់សងប្រាក់ដើមគតិសន្យា	(៤.៦៨៦.៤០៧)	(១៩.១២៩.៩១៣)	(៤.៥៦២.៩០៥)	(១៨.៤៧៥.២០២)
សាច់ប្រាក់សុទ្ធបានពីសកម្មភាព ហិរញ្ញប្បទាន	៣៤.៥១២.៤៣៨	១៤០.៨៧៩.៧៧២	១៦៧.៨០២.២២៣	៦៧៩.៤៣១.២០១
ការកើនឡើងសុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល	២៣២.០៦៥.៣២៧	៩៤៧.២៩០.៦៦៣	១០៧.៣៩៤.៣៥៦	៤៣៤.៨៣៩.៧៤៩
សាច់ប្រាក់ និងសាច់ប្រាក់សម មូលនាដើមគ្រា	៥៥៤.៥៤០.១៦៤	២.២៥៩.៧៥១.១៦៨	៤៤១.៧៥៧.៤១១	១.៧៧៤.៩៨១.២៧៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៨.០៤០.៦៨២	-	៣៨.៩៥៥.៤៦០
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលនាចុងគ្រា	២៧	៧៨៦.៦០៥.៤៩១	៥៤៩.១៥១.៧៦៧	២.២៤៨.៧៧៦.៤៨៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១០ ដល់ទី៥១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០**

១ ព័ត៌មានធនាគារ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា (“ធនាគារ”) បានចុះបញ្ជីនៅកម្ពុជានៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៩៦ ជាមួយក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីលេខ Co. ៣២២/៩៧E (លេខចុះបញ្ជីថ្មី ០០០១០៥៩៣) និង បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៩៦ ។ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០៦ ធនាគារជាតិនៃកម្ពុជា (“NBC”) បានផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍លេខ ១៤ ដល់ធនាគារ ។

សកម្មភាពចម្បង របស់ធនាគារ គឺផ្តល់សេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តទៅលើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទនេះទេ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ ១៤១ ១៤៦ ១៤៨ និង១៤៨ អា បេ សេ ដេ មហាវិថី ព្រះសីហនុ និង លេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ២៧៨ ភូមិទី៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។

២. មូលដ្ឋាននៃការរៀបចំ

២.១ របាយការណ៍អនុលោមភាព

របាយការណ៍សង្ខេបចន្លោះពេល ត្រូវបានរៀបចំឡើង ដោយអនុលោមតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរាប់បញ្ចូល នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ។ ដូច្នេះហើយការអានរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល គួរតែមានការភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងសេចក្តីជូនដំណឹងជាសាធារណៈរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ នៅអំឡុងពេលការិយបរិច្ឆេទចន្លោះពេលនេះ។ លទ្ធផលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែគិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០ មិនមែនជាសូចនាករនៃលទ្ធផលដែលអាចរំពឹងទុកសម្រាប់ ដំណាច់ការិយបរិច្ឆេទប្រចាំឆ្នាំគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នោះទេ។

២.២ ការវិនិច្ឆ័យគណនេយ្យ សំខាន់ៗ និងប្រភពចម្បង នៃការប៉ាន់ស្មានភាពមិនប្រាកដ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងសមតុល្យទ្រព្យសកម្មបំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ធនាគារវប្បធម៌ ភីអិលស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០

២. មូលដ្ឋាននៃការរៀបចំ (ត)

២.២ ការវិនិច្ឆ័យគណនេយ្យ សំខាន់ៗ និងប្រភពចម្បង នៃការប៉ាន់ស្មានភាពមិនប្រាកដ (ត)

នៅក្នុងការរៀបចំឡើងនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ការវិនិច្ឆ័យសំខាន់ៗ ដែលត្រូវបានធ្វើដោយគណៈគ្រប់គ្រងក្នុងការអនុវត្តនូវគោលនយោបាយ គណនេយ្យ និង ប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដ គឺដូចនឹងអ្វីដែលបានអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ដែរលើកលែងតែចំណុចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី៣២។

២.៣ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលដៅ និងគោលនយោបាយរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ គឺដូចនឹងអ្វីដែលបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ លើកលែងតែចំណុចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី៣២។

២.៤ ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ការកត់ត្រាប្តូរពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ ដូចដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា។

ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរតាម អត្រាចុងការិយបរិច្ឆេទនៃរបាយការណ៍ ដោយឡែកខ្លាំងចំណូល និងចំណាយ នៅក្នុងរបាយការណ៍ ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗ និងខ្លាំងនៅក្នុងលំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ។ លទ្ធផលនៃភាពលម្អៀងដែលកើតឡើងពីការប្តូរប្រាក់រៀល ត្រូវបានកត់ត្រាក្នុងចំណូលលម្អិតផ្សេងៗ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានបង្ហាញជាប្រាក់រៀល ត្រូវបានធ្វើឡើងដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុងមួយដុល្លារអាមេរិកដូចខាងក្រោម៖

	អត្រាចុងការិយបរិច្ឆេទ	អត្រាមធ្យម ៩ ខែ	អត្រាមធ្យម ៣ ខែ
ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០	៥.១០០	៥.០៨២	៥.០៩៥
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៥.០៧៥	មិនប្រើប្រាស់	មិនប្រើប្រាស់
ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	៥.០៩៥	៥.០៩៩	៥.០៨៧

ធនាគារវប្បធម៌ស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យត្រូវបានអនុវត្ត ដោយមានសង្គតិភាព ដូចរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លើកលែងតែ ចំណុចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ៣២ និងការអនុវត្តស្តង់ដារថ្មី និងស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មដូចខាងក្រោម។

៣.១ ស្តង់ដារថ្មីនិងស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្ម ដែលមានសុពលភាពនៅក្នុងការិយបរិច្ឆេទនេះ

- ការធ្វើវិសោធនកម្មទៅលើ CIFRS ៣ *និយមន័យនៃអាជីវកម្ម*
- ការធ្វើវិសោធនកម្មទៅលើ CIAS ១ និង CIAS ៨ *និយមន័យនៃភាពជាសារវន្ត*
- ក្របខ័ណ្ឌទស្សនទាន *ការធ្វើវិសោធនកម្មទៅលើ ឯកសារយោង នៃក្របខ័ណ្ឌទស្សនទានក្នុងស្តង់ដារ CIFRSs*
- ការធ្វើវិសោធនកម្មទៅលើ CIFRS ១៦ *សម្បទានការជួលដែលទាក់ទងនឹងកូវីដ ១៩*

ធនាគារមិនចាំបាច់កែប្រែគោលនយោបាយគណនេយ្យ ឬកែតម្រូវត្រូវបានក្រោយដោយសារតែការអនុម័តស្តង់ដារទាំងនេះឡើយ។

ធនាគារវប្បធិការស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៣.២ ស្តង់ដារថ្មីនិងកែប្រែដែលបានចេញផ្សាយតែពុំទាន់មានសុពលភាព

CIFRS ១៧	កិច្ចសន្យាធានារ៉ាប់រង
CIFRS ១០ និង CIAS ២៨ (ការធ្វើវិសោធនកម្ម)	ការលក់ ឬការធ្វើវិភាគទាននៃទ្រព្យសកម្មរវាងអ្នកវិនិយោគ និង ញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន
ការធ្វើវិសោធនកម្មទៅលើ CIAS ១	បទបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ
ការធ្វើវិសោធនកម្មទៅលើ CIAS ៣៧	សំវិធានធន បំណុលយថាភាព និង ទ្រព្យសកម្មយថាភាព
ការធ្វើវិសោធនកម្មបន្ថែមទៀតទៅលើ CIFRS ៣	ការរួមបញ្ចូលនៃអាជីវកម្ម
ការធ្វើវិសោធនកម្មទៅលើ CIAS ១៦	ទ្រព្យសម្បត្តិ និងបរិក្ខារ - ប្រាក់កម្រៃទទួលបានមុនពេល ការដាក់ប្រើប្រាស់
ការកែលម្អប្រចាំឆ្នាំទៅលើ ស្តង់ដារ	- ការធ្វើវិសោធនកម្មទៅលើ CIFRS ១ ការអនុវត្តជាលើក
CIFRS ២០១៨-២០២០	ដំបូងនៃស្តង់ដារ CIFRS - ការធ្វើវិសោធនកម្មទៅលើ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ - ការធ្វើវិសោធនកម្មទៅលើឧទាហរណ៍លើ CIFRS ១៦ - ការធ្វើវិសោធនកម្មទៅលើ CIAS ៤១ កសិកម្ម

ធនាគារកំណត់ថា នឹងពុំមាននិយ័តភាពជាសារវន្តនោះឡើយ ចំពោះការអនុម័តជាលើកដំបូង នូវការធ្វើវិសោធនកម្មទៅលើ CIAS ១, CIAS ៣៧, CIAS ១៦, CIFRS ១, CIFRS ៩, និង CIFRS ១៦។ CIFRS ១៧, CIFRS ១០, CIFRS ៣, CIAS ៤១ និង CIAS ២៨ គឺមិនទាក់ទងនឹងធនាគារនោះទេ។

ធនាគារវប្បធម៌ស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០

៤. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	២៧៩.៦៦៣.០៤៦	១.១៤៦.៦១៨.៤៨៩	២៣៧.៥៩២.៨៦២	៩៦៨.១៩០.៩១៣
សាច់ប្រាក់កំពុងប្រមូល	១៧.៥៨៨.១៩០	៧២.១១១.៥៧៩	១៤.១៥៧.៣៤៣	៥៧.៦៩១.១៧២
	<u>២៩៧.២៥១.២៣៦</u>	<u>១.២១៨.៧៣០.០៦៨</u>	<u>២៥១.៧៥០.២០៥</u>	<u>១.០២៥.៨៨២.០៨៥</u>

៥. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់ធានាលើដើមទុន (ក)	៣៣.៥០៧.៥៧៩	១៣៧.៣៨១.០៧៤	២១.៥៥៣.៧៧០	៨៧.៨៣១.៦១៣
ទុនបម្រុងកាតព្វកិច្ច (ខ)	៣០៤.៦២៤.៤៣៩	១.២៤៨.៩៦០.២០០	៤១៣.៩៩១.៩៤៥	១.៦៨៧.០១៧.១៧៦
គណនីចរន្ត	១៤៥.៨៣១.០៦៧	៥៩៧.៩០៧.៣៧៥	២៣៥.៦៩១.៨៨៦	៩៦០.៤៤៤.៤៣៥
មូលបត្រអាចជួញដូរបាន (NCD)	៩៧៥.៧៦២.៨១៧	៤.០០០.៦២៧.៥៤៩	៤៨០.៤១៦.៦៣៨	១.៩៥៧.៦៩៧.៨០០
	<u>១.៤៥៩.៧២៥.៩០២</u>	<u>៥.៩៨៤.៨៧៦.១៩៨</u>	<u>១.១៥១.៦៥៤.២៣៩</u>	<u>៤.៦៩២.៩៩១.០២៤</u>

(ក) ប្រាក់តម្កល់ធានាលើដើមទុន

ដោយអនុលោមទៅតាមប្រកាស របស់ធនាគារជាតិនៃកម្ពុជា លេខ៨៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារចាំបាច់ត្រូវរក្សាប្រាក់បញ្ញើតាមច្បាប់ឲ្យបាន ១០% នៃដើមទុនសរុបរបស់ខ្លួន ។ ប្រាក់តម្កល់នេះមិនអាចប្រើប្រាស់បានក្នុងប្រតិបត្តិការប្រចាំថ្ងៃនោះទេ និង ត្រូវបង្វិលឲ្យធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន ។

ក្នុងការិយបរិច្ឆេទនេះ ធនាគារទទួលបានការប្រាក់អត្រាពី ០,០៩% ទៅ ០,៤៧% ក្នុងមួយឆ្នាំ (២០១៩៖ ០,៥៤% ទៅ ០,៧២% ក្នុងមួយឆ្នាំ)។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងដែលប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និង ប្រាក់កម្ចីបរទេស។ វាត្រូវបានរក្សាទុកដោយគោរពតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០២០-២៣០ ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ ដែលត្រូវបានគណនាតាមអត្រា ៧% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង រូបិយវត្ថុក្រៅពី ប្រាក់រៀល។

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០

៦. សមតុល្យនៅធនាគារនានា

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅធនាគារនានា				
វាស់វែងតាមតម្លៃដករំលស់	៣៥៧.២០៤.៨៧៧	១.៤៦៤.៥៣៩.៩៩៦	៩៣.៤៧២.៤៣១	៣៨០.៩០០.១៥៦
សំវិធានធនលើការខាតបង់ពី				
ឱនភាពនៃតម្លៃ	(៧៣៥.៧៨៥)	(៣.០១៦.៧១៩)	(៦០.៧៤២)	(២៤៧.៥២៣)
	<u>៣៥៦.៤៦៩.០៩២</u>	<u>១.៤៦១.៥២៣.២៧៧</u>	<u>៩៣.៤១១.៦៨៩</u>	<u>៣៨០.៦៥២.៦៣៣</u>

៧. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅតម្លៃរំលស់				
ឥណទានពាណិជ្ជកម្ម៖				
ឥណទានរយៈពេលខ្លី	១១.៩៩៩.៨១០	៤៩.១៩៩.២២១	៨.៦៤២.៦៥៤	៣៥.២១៨.៨១៥
ឥណទានរយៈពេលវែង	៣.១៦២.០៣៧.០៩១	១២.៩៦៤.៣៥២.០៧៣	២.៦៣១.៦២១.៣៥០	១០.៧២៣.៨៥៧.០០១
ឥណទានវិញ្ញាបន៍	២១៥.៧១៣.០៤៣	៨៨៤.៤២៣.៤៧៦	៩៥.២១៧.១២៥	៣៨៨.០០៩.៧៨៤
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានគេហដ្ឋាន	២៧.០៩០.១៦១	១១១.០៦៩.៦៦០	១៤.២៩៥.៦៤៩	៥៨.២៥៤.៧៧០
ឥណទានយានយន្ត	១.៣២៨.៥៨៧	៥.៤៤៧.២០៧	១៦.០៦០	៦៥.៤៤៥
ឥណទានផ្តល់ដល់បុគ្គលិក	១៣.៨២២.៣០០	៥៦.៦៧១.៤៣០	១២.៦០៥.១៥២	៥១.៣៦៥.៩៩៤
ប័ណ្ណឥណទាន	២.០៧៩.៩១៦	៨.៥២៧.៦៥៦	២.០២៨.៣៧៥	៨.២៦៥.៦២៨
ឥណទានដុលសរុប	<u>៣.៤៣៤.០៧០.៩០៨</u>	<u>១៤.០៧៩.៦៩០.៧២៣</u>	<u>២.៧៦៤.៤២៦.៣៦៥</u>	<u>១១.២៦៥.០៣៧.៤៣៧</u>
សំវិធានធនលើការខាតបង់ពី				
ឱនភាពនៃតម្លៃ	(១៤.២៦០.៣១២)	(៥៨.៤៦៧.២៧៩)	(៦.៣៥៥.៤៥២)	(២៥.៨៩៨.៤៦៧)
ឥណទានសុទ្ធសរុប	<u>៣.៤១៩.៨១០.៥៩៦</u>	<u>១៤.០២១.២២៣.៤៤៤</u>	<u>២.៧៥៨.០៧០.៩១៣</u>	<u>១១.២៣៩.១៣៨.៩៧០</u>

ធនាគារវប្បធិការស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០

៨. មូលបត្រវិនិយោគ

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលបត្រវិនិយោគនៅតម្លៃ រំលស់	៦.៤៩៤.៥៥៧	២៦.៦២៧.៦៨៤	៣៣.៣០៧.០១៤	១៣៥.៧២៦.០៨៣
សំវិធានធាន លើការខាតបង់ពី ឱនភាពនៃតម្លៃ	(៣១.១០៤)	(១២៧.៥២៧)	(២១.៥៨០)	(៨៧.៩៣៩)
	<u>៦.៤៦៣.៤៥៣</u>	<u>២៦.៥០០.១៥៧</u>	<u>៣៣.២៨៥.៤៣៤</u>	<u>១៣៥.៦៣៨.១៤៤</u>

ធនាគារវប្បធិការស៊ី ប័កាត់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ខែ មិថុនា ២០២០ និង ៣១ ខែ មិថុនា ២០១៩

៩. ប្រាក់បញ្ញើ និងបរិក្ខារ

	បរិក្ខារការិយាល័យ			កុំព្យូទ័រ និងសម្ភារៈ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
	ការជួសជុលកែលម្អ អាគារជួល	គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត			ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក				
ថ្ងៃទី៣១ ខែ មិថុនា ២០១៩							
តម្លៃដើម	២២.៥៣៨.៧៦៧	១២.១៧៩.០៤២	១.៦៣២.៨៣៥	២២.៩៣២.៦៦៧	២៧៩.៩០៨	៥៩.៥៦៣.២១៩	២៤២.៧២០.១១៧
រំលស់បង្គរ	៥.៥៨៩.៧៣៣	៤.៧៥១.៩៨២	៩៩២.៤៦១	៧.៣៣៤.១៧៦	-	១៩.១១៧.៥១៩	៧៧.៨៩១.៤២៨
តម្លៃយោង	១៦.៩៤៩.០៣៤	៧.៤២៧.០៦០	៦៤០.៣៧៤	១៥.៥៩៨.៤៩១	២៧៩.៩០៨	៤០.៤៤៥.៧០០	១៦៤.៨២៨.៦៨៩

ធនាគារវប្បធានៈអេស៊ី បំភាគ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	ការរួសរៀបចំ អាគាររដ្ឋបាល	បរិក្ខារការិយាល័យ		កុំព្យូទ័រ និងសម្ភារៈ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
		គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត			ដុល្លារអាមេរិក	ពាន់រៀល
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	២២.៥៣៨.៧៦៧	១២.១៧៩.០៥២	១.៦៣២.៨៣៥	២២.៩៣២.៦៦៧	២៧៩.៩០៨	៥៩.៥៦៣.២១៩	២៤២.៧២០.១១៧
ការទិញបន្ថែម	៨២.៣៦៥	១.៧៣៣.៧១៩	៦៦.៦៦០	៦.៦៨០.០៥៤	២.១៧៧.៣៩៣	១០.៧៤០.១៩១	៤៣.៨៤១.៤៦០
ការផ្ទេរ	១.៧៩១.៣៤០	១៤៦.០៥៤	-	-	(១.៩៣៧.៣៩៤)	-	-
ការលក់ចេញ	-	(១.៤៦៦)	(១១.៧៨០)	(៧.២៨១)	-	(២០.៥២៧)	(៨៣.៧៩១)
ការលុបចោល	(៧.៤១៨)	(៤០.១២២)	-	(៥.៩២១)	-	(៥៣.៤៦១)	(២១៨.២២៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១.៦៨១.០៧២
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	២៤.៤០៥.០៥៤	១៤.០១៧.២២៧	១.៦៨៧.៧១៥	២៩.៥៩៩.៥១៩	៥១៩.៩០៧	៧០.២២៩.៤២២	២៨៧.៩៤០.៦៣០
រំលស់បង្គរ							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៥.៥៨៩.៧៣៣	៤.៧៥១.៩៨២	៩៩២.៤៦១	៧.៧៨០.២៨៥	-	១៩.១១៤.៤៦១	៧៧.៨៩១.៤២៨
រំលស់	២.៤២០.៨៨៩	១.៨២៦.៩៩៤	១៥៦.៤៨៣	៤.២៥៣.៧៣៩	-	៨.៦៥៨.១០៥	៣៥.៣៤២.៣៨៥
ការលក់ចេញ	-	(១.២២៤)	(១១.៧៨០)	(៧.២៧៨)	-	(២០.២៨២)	(៨២.៧៩១)
ការលុបចោល	(៣.៦២៩)	(២.២៤៨)	-	(៥.៨៧៥)	-	(១១.៧៥២)	(៤៧.៩៧២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	៦៣៣.១៣១
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៨.០០៦.៩៩៣	៦.៥៧៥.៥០៤	១.១៣៧.១៦៤	១២.០២០.៨៧១	-	២៧.៧៤០.៥៣២	១១៣.៧៣៦.១៨១
តម្លៃយោង							
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១៦.៣៩៨.០៦១	៧.៤៤១.៧២៣	៥៥០.៥៥១	១៧.៥៧៨.៦៤៨	៥១៩.៩០៧	៤២.៤៨៨.៨៩០	១៧៤.២០៤.៤៤៩

ធនាគារវប្បធម៌ស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ធនាគារបានចុះភតិសន្យាលើការជួលទ្រព្យសកម្ម រួមមាន អាគារការិយាល័យ និង យានយន្ត។ ព័ត៌មានស្តីអំពី ភតិសន្យា ដែលធនាគារគឺជាអ្នកជួល ត្រូវបានបង្ហាញដូចខាងក្រោម។

	អាគារ		សរុប	
	ការិយាល័យ	យានយន្ត	ដុល្លារអាមេរិក	ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
តម្លៃដើម	៤២.៥៦០.២៦៧	១.៥៨៣.៩៥៦	៤៤.១៤៤.២២៣	១៧៩.៨៨៧.៧០៩
រំលស់បង្គរ	៨.៥៥៨.៣៨២	១.០៤៨.៨១០	៩.៦០៧.១៩២	៣៩.១៤៩.៣០៨
តម្លៃយោង	៣៤.០០១.៨៨៥	៥៣៥.១៤៦	៣៤.៥៣៧.០៣១	១៤០.៧៣៨.៤០១
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០				
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៤២.៥៦០.២៦៧	១.៥៨៣.៩៥៦	៤៤.១៤៤.២២៣	១៧៩.៨៨៧.៧០៩
ការទិញបន្ថែម	៣.០៦១.១៣២	៣៩៨.៣៦០	៣.៤៥៩.៤៩២	១៤.១២១.៦៤៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១.១៦៥.៨៧៦
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៤៥.៦២១.៣៩៩	១.៩៨២.៣១៦	៤៧.៦០៣.៧១៥	១៩៥.១៧៩.២៣១
រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៨.៥៥៨.៣៨២	១.០៤៨.៨១០	៩.៦០៧.១៩២	៣៩.១៤៩.៣០៨
រំលស់	៤.០៩១.៧៩០	៣៩៥.៤៧៥	៤.៤៨៧.២៦៥	១៨.៣១៧.០១៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៣២០.៩៤៩
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១២.៦៥០.១៧២	១.៤៤៤.២៨៥	១៤.០៩៤.៤៥៧	៥៧.៧៨៧.២៧៣
តម្លៃយោង				
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៣២.៩៧១.២២៧	៥៣៨.០៣១	៣៣.៥០៩.២៥៨	១៣២.៩៥១.១៥៨

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (ត)

ទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬ ខាត

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសកម្ម	១.៦៣២.៤៦៣	៦.៦៨៤.៩៣៦	១.៤៤៨.៨៦១	៥.៩២១.៤៩៥
ចំណាយការប្រាក់លើភតិសន្យាបំណុល	៤៥៦.១៥៥	១.៨៦៧.៩៥៥	៤២១.៦២៣	១.៧២៣.១៧៣
ចំណាយលើភតិសន្យារបស់ទ្រព្យសកម្ម ដែលមានតម្លៃទាប	៨៤៩.៣៥៣	៣.៤៧៨.១០១	៦៩៤.៣៩១	២.៨៣៧.៩៧៦
	<u>២.៩៣៧.៩៧១</u>	<u>១២.០៣០.៩៩២</u>	<u>២.៥៦៤.៨៧៥</u>	<u>១០.៤៨២.៦៤៤</u>
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសកម្ម	៤.៤៨៧.២៦៥	១៨.៣១៧.០១៦	៤.១៣៤.២៤៤	១៦.៧៣៩.៥៥៥
ចំណាយការប្រាក់លើភតិសន្យាបំណុល	១.១៩៤.៨២២	៤.៨៧៧.២៦៣	១.២២៤.៦៦៣	៤.៩៥៨.៦៦០
ចំណាយលើភតិសន្យារបស់ទ្រព្យសកម្ម ដែលមានតម្លៃទាប	៣.១៨៩.៤០៥	១៣.០១៩.១៥១	១.៨៧៩.៣៩៨	៧.៦០៩.៦៨៣
	<u>៨.៨៧១.៤៩២</u>	<u>៣៦.២១៣.៤៣០</u>	<u>៧.២៣៨.៣០៥</u>	<u>២៩.៣០៧.៨៩៧</u>

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១១. ប្រាក់សកម្មអរូបី

	ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល
កម្មវិធីកុំព្យូទ័រ		
តម្លៃដើម	៩.៩១៦.២៥៩	៤០.៤០៨.៧៥៥
រំលស់បង្គរ	២.៧៤១.៥២២	១១.១៧១.៧០២
សមតុល្យចុងគ្រា	<u>៧.១៧៤.៧៣៧</u>	<u>២៩.២៣៧.០៥៣</u>

	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល
កម្មវិធីកុំព្យូទ័រ		
តម្លៃដើម		
សមតុល្យដើមគ្រា	៩.៩១៦.២៥៩	៤០.៤០៨.៧៥៥
ការទិញបន្ថែម	១.៥៤២.១៩៣	៦.២៩៥.២៣២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៧៥.៦៦៦
	<u>១១.៤៥៨.៤៥២</u>	<u>៤៦.៩៧៩.៦៥៣</u>

រំលស់បង្គរ		
សមតុល្យដើមគ្រា	២.៧៤១.៥២២	១១.១៧១.៧០២
រំលស់	៨៥០.៦៥៩	៣.៤៧២.៣៨៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៨៣.៨៥១
	<u>៣.៥៩២.១៨១</u>	<u>១៤.៧២៧.៩៤២</u>
សមតុល្យចុងគ្រា	<u>៧.៨៦៦.២៧១</u>	<u>៣២.២៥១.៧១១</u>

ធនាគារវប្បធម៌ រ៉ាស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១២. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ ក្នុងការកាត់កង រវាងទ្រព្យសកម្មពន្ធបច្ចុប្បន្ន និងបំណុលពន្ធបច្ចុប្បន្ន ហើយនៅពេលដែលពន្ធពន្យារស្ថិតក្រោមអាជ្ញាធរពន្ធ តែមួយ។ ចំនួនដែលបានកាត់កងរួចហើយ មានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	៥.១៨៩.៣៩៨	២១.២៧៦.៥៣២	៤.៧៩២.៧២២	១៩.៥៣០.៣៤២
បំណុលពន្ធពន្យារ	(២.២៨៦.១៤៥)	(៩.៣៧៣.១៩៥)	(២.៦០១.៣៣១)	(១០.៦០០.៤២៤)
ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	២.៩០៣.២៥៣	១១.៩០៣.៣៣៧	២.១៩១.៣៩១	៨.៩២៩.៩១៨

ទ្រព្យសកម្មពន្ធពន្យារកើតឡើងភាគច្រើនបណ្តាលមកពីចំណូលកម្រៃសេវាដំណើរការ និងសេវាកាតពន្យារ និងប្រាក់ឧបត្ថម្ភបង្កនៃគណៈគ្រប់គ្រង។

ធនាគារវប្បធានៈរ៉េស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៣. ប្រាក់បញ្ញើសកម្មផ្សេងៗ

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កក់ និងប្រាក់បង់មុន	១២.៥៧១.១៤០	៥១.៥៤១.៦៧៤	១២.១៩៩.៨២៧	៤៩.៧១៤.២៩៥
គណនីត្រូវទទួលពី Master/Visa Card និង MoneyGram និងទ្រព្យ				
ត្រូវទទួលបានផ្សេងៗ	១០.១១៣.៩៥៤	៤១.៤៦៧.២១១	៣.៩១៤.៤៧០	១៥.៩៦៧.៧៦៤
ការចំណាយបុរេប្រទាន	៤.៩៦៦.៧០៣	២០.៣៦៣.៤៨២	៤.៣៤៧.១១៦	១៧.៧១៤.៤៩៨
ការផ្គត់ផ្គង់កាត	៣.៥៦៦.៥៥៧	១៤.៦២២.៨៨៤	១.៨៧២.៩៧១	៧.៦៣២.៣៥៧
ការវិនិយោគ Credit Bureau	២៥.៥៨៨	១០៤.៩១១	២៥.៥៨៨	១០៤.២៧១
	<u>៣១.២៤៣.៩៤២</u>	<u>១២៨.១០០.១៦២</u>	<u>២២.៣៦៣.៩៧២</u>	<u>៩១.១៣៣.១៨៥</u>

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	៨៧០.០២៨.៥៦០	៣.៥៦៧.១១៧.០៩៦	៦១៣.៧០៩.១២៩	២.៥០០.៨៦៤.៧០១
គណនីសន្សំ	២.៦៦៨.៥៦៦.២៣៥	១០.៩៤១.១២១.៥៦៣	២.០៣៦.៧០៨.៨៦៩	៨.២៩៩.៥៨៨.៦៤១
ប្រាក់បញ្ញើមានកាលកំណត់	៩៤៦.៤៧១.៦០៨	៣.៨៨០.៥៣៣.៥៩៣	៧៤៤.៩២២.១៣០	៣.០៣៥.៥៥៧.៦៨០
ប្រាក់បញ្ញើកម្រិតទុក	៥៩០.៦០៧	២.៤២១.៤៨៩	៣.៣២១	១៣.៥៣៣
	<u>៤.០៦៥.៦៥៧.០១០</u>	<u>១៨.៣៩១.១៩៣.៧៤១</u>	<u>៣.៣៩៥.៣៤៣.៤៤៩</u>	<u>១៣.៨៤៩.០២៤.៥៥៥</u>

ធនាគារវប្បធម៌ស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៥. មូលបត្របំណុល

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សញ្ញាប័ណ្ណសាជីវកម្ម	២០.៥៤៦.២៧៤	៨៤.២៣៩.៧២៣	២០.៩៣៩.៣៣៧	៨៥.៣២៧.៧៩៨

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ធនាគារបានទទួលលិខិតអនុញ្ញាត ពីធនាគារជាតិនៃកម្ពុជា ស្តីពី ការបោះផ្សាយលក់ សញ្ញាប័ណ្ណសាជីវកម្ម។

នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ ធនាគារបានទទួលការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរ ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) លើទម្រង់ពាក្យស្នើសុំរួម និងឯកសារផ្តល់ព័ត៌មាន សម្រាប់ការបោះផ្សាយលក់សញ្ញាប័ណ្ណសាជីវកម្មរបស់ធនាគារជាសាធារណៈ។ សញ្ញាប័ណ្ណនេះត្រូវបានបោះផ្សាយ ឱ្យទៅ វិនិយោគិនចំនួន ៦៥ នាក់ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ ក្នុងចំនួនទឹកប្រាក់សរុប ៨៤.៨២១ ពាន់លានរៀល (ប្រមាណ ២០.៧២៣លានដុល្លារអាមេរិក) ក្នុងរយៈពេល ៣ ឆ្នាំ និងអត្រាគ្រប់ប៉ុន្នែង ៧,៧៥% ក្នុងមួយឆ្នាំ។

ធនាគារ មិនមានការខកខានសងត្រឡប់នូវ ប្រាក់ដើម ឬ ការប្រាក់ ឬ ការរំលោភបំពានណាមួយ ទាក់ទងនឹងមូលបត្របំណុល របស់ធនាគារក្នុងឆ្នាំនេះទេ។

ការប្រាក់ត្រូវទូទាត់ជារៀងរាល់ឆមាស។ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ធនាគារបានធ្វើការទូទាត់ ការប្រាក់លើមូលបត្របំណុល ជូនដល់វិនិយោគិន ជាទឹកប្រាក់សរុបចំនួន ៤.៩៣៦ លានរៀល (ប្រមាណ ១.២០៣.៩៧១ដុល្លារអាមេរិក)។ ការប្រាក់ដែលបានធ្វើការទូទាត់ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ មាន ចំនួន ១.៦៤៩ លានរៀល (ប្រមាណ ៤០០.៩៣៩ដុល្លារអាមេរិក) ។

ធនាគារវប្បធម៌ស៊ី ចំណាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៦. ប្រាក់កម្ចី

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីសរុប	២០៨.៩៥៧.៥៨៨	៨៥៦.៧២៦.១១១	២៧៩.៨៥៦.៤៥៨	១.១៤០.៤១៥.០៦៦

នៅក្នុងអំឡុងពេល ៩ខែនេះ បម្រែបម្រួលទៅលើប្រាក់កម្ចីរបស់ធនាគារ មានដូចរៀបរាប់ខាងក្រោម៖

- ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានាចំនួន ២៥ (Liquidity-Providing Collateralized Operation – LPCO) ដែលបានផ្តល់ជូនពីធនាគារជាតិនៃកម្ពុជា មានទឹកប្រាក់ចំនួន ២១៦.៧០៧.៤៩៦ ដុល្លារអាមេរិក (ស្មើនឹង៨៨៤.៦ ពាន់លានរៀល) ត្រូវបានបង្វិលបន្ត ហើយមានប្រតិបត្តិការថ្មីចំនួន ១៣ ដែលមានទឹកប្រាក់ចំនួន ៦៤.៨៩៩.៥៥៩ ដុល្លារអាមេរិក (ស្មើនឹង ២៦៥ ពាន់លានរៀល) ។ មានប្រតិបត្តិការចំនួន ២២ LPCO ដែលបានធ្វើការទូទាត់សងទឹកប្រាក់កម្ចីចំនួន ១៤៩.៨២៨.៥១៥ ដុល្លារអាមេរិក (ស្មើនឹង ៦១១.៦ ពាន់លានរៀល) ដោយការដល់កំណត់។ ប្រាក់ដើម និងការប្រាក់ លើរាល់ប្រតិបត្តិការ ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់ ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី ៣ ខែ រហូតដល់ ១២ខែ។
- ឥណទានរយៈពេលខ្លីមួយ ដែលមានទឹកប្រាក់ចំនួន ២០ លានដុល្លារអាមេរិក ដែលទទួលបានពី AfrAsia Bank Limited នៅប្រទេស Mauritius នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០។ ប្រាក់ដើម និង ការប្រាក់ ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់។
- ឥណទានរយៈពេលវែងមួយ ដែលទទួលបានពី DEG-Deutsche Investitions und Entwicklungsgesellschaft MbH មានការទូទាត់សងទឹកប្រាក់កម្ចីចំនួន ៣.១២៥.០០៥ ដុល្លារអាមេរិក នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០។ ការប្រាក់គឺត្រូវបង់ប្រចាំឆមាសគិតចាប់ផ្តើមពីកាលបរិច្ឆេទផ្តល់ប្រាក់កម្ចីនីមួយៗ។
- ឥណទានរយៈពេលវែងមួយ ដែលមានទឹកប្រាក់កម្ចីមានកំណត់ចំនួន ២លានដុល្លារអាមេរិក ដែលទទួលបានពី SME Bank of Cambodia។ គិតត្រឹមថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២០ ធនាគារបានដកទឹកប្រាក់មានចំនួន ១.១៩២.៥០០ ដុល្លារអាមេរិក និង ទូទាត់ប្រាក់ដើមចំនួន ១០៣.៧៨០ ដុល្លារអាមេរិក។ ប្រាក់ដើម និង ការប្រាក់ ត្រូវធ្វើការទូទាត់នៅរៀងរាល់ខែ។
- ធនាគារមានការទូទាត់សងប្រាក់ដើម និង ការប្រាក់ចំនួន ៧១៤.២៨៦ ដុល្លារអាមេរិក នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ និង ទូទាត់សងការប្រាក់ចំនួន ២.៨៥៧.១៤៣ ដុល្លារអាមេរិក នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ទៅឲ្យ International Finance Corporation (IFC) ។

ធនាគារវប្បធិការស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៧. អនុបំណុល

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារជាតិនៃប្រទេសកាណាដា	១២១.០២៧.៩៥៧	៤៩៦.២១៤.៦២៤	១២៨.០០០.០០០	៥២១.៦០០.០០០

១៨. បំណុលភតិសន្យា

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កាលវិភាគតាមអាយុកាល៖				
ឆ្នាំទី១	៦៩៥.២០៨	២.៨៥០.៣៥៣	២១២.៥៥៩	៨៦៦.១៧៨
ឆ្នាំទី២	១.៦៦០.៤៥៧	៦.៨០៧.៨៧៤	១.១៣៣.១៨១	៤.៦១៧.៧១៣
ឆ្នាំទី៣	៥៣៧.០៤៤	២.២០១.៨៨០	១.២៦៣.៥៨៥	៥.១៤៩.១០៩
ឆ្នាំទី៤	១.៦៣១.០០៧	៦.៦៨៧.១២៩	៧៤៥.៦៥៧	៣.០៣៨.៥៥២
ឆ្នាំទី៥	២.៥៧៤.៩៣៤	១០.៥៥៧.២២៩	៣.៤៨៤.០៥៩	១៤.១៩៧.៥៤០
ឆ្នាំទី៦តទៅមុខ	៣៥.២៩៥.៥៦៦	១៤៤.៧១១.៨២១	៣៧.២៥១.២៣២	១៥១.៧៩៨.៧៧១
	៤២.៣៩៤.២១៦	១៧៣.៨១៦.២៨៦	៤៤.០៩០.២៧៣	១៧៩.៦៦៧.៨៦៣
ដក: តម្លៃអប្បបរមាដោយប្រើ IBR	(៧.០៨២.៤៨៦)	(២៩.០៣៨.១៩៣)	(៧.៥៧៦.៨៦៦)	(៣០.៨៧៥.៧២៩)
	៣៥.៣១១.៧៣០	១៤៤.៧៧៨.០៩៣	៣៦.៥១៣.៤០៧	១៤៨.៧៩២.១៣៤

ធនាគារវប្បធិការស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៩. បំណុលផ្សេងៗ

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង្កើត	២២.៦២៣.៥០៤	៩២.៧៥៦.៣៦៦	១៧.៩៨០.១០៤	៧៣.២៦៨.៩២៤
គណនីត្រូវទូទាត់តាម Master/Visa Card និង MoneyGram និង				
បំណុលត្រូវទូទាត់ផ្សេងៗ	១០.២២៩.៨១៦	៤១.៩៤២.២៤៦	៤.២៣៦.៩៩៩	១៧.២៦៥.៧៧១
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	២.៩៦៤.៧៨៤	១២.១៥៥.៦១៤	២.២៦១.៦៤៣	៩.២១៦.១៩៥
ការផ្ទេរសាច់ប្រាក់ដែលកំពុងដំណើរការ	២.៥៣០.១៩១	១០.៣៧៣.៧៨៣	២៦៩.១៩៥	១.០៩៦.៩៧០
ពន្ធផ្សេងៗត្រូវទូទាត់	៦៣២.៣៤៩	២.៥៩២.៦៣១	៨៥៧.២៤៦	៣.៤៩៣.២៧៧
សំវិធានធនសម្រាប់ខ្ទង់ក្រៅតុល្យការ	៤៥.៤៦៩	១៨៦.៤២៣	១៨.៩១៦	៧៧.០៨៣
	<u>៣៩.០២៦.១១៣</u>	<u>១៦០.០០៧.០៦៣</u>	<u>២៥.៦២៤.១០៣</u>	<u>១០៤.៤១៨.២២០</u>

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២០. ចំណូលសុទ្ធពីការប្រាក់

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	៨៦.៥១០.២៩១	៣៥៤.២៥៩.៦៤២	៦៥.៨៦៦.៥៥៧	២៦៩.១៩៦.៦១៨
សមតុល្យនៅធនាគារនានា	១.៨៦៨.៤៣២	៧.៦៥១.២២៩	៣.០៧៤.៩៦៣	១២.៥៦៧.៣៧៤
មូលបត្រវិនិយោគ	១០១.១៦០	៤១៤.២៥០	៥៣៨.៥២១	២.២០០.៩៣៦
ការទទួលស្គាល់ត្រឡប់មកវិញ នូវចំណូលការប្រាក់	២៩.៧០៧	១២១.៦៥០	-	-
	៨៨.៥០៦.៥៩០	៣៦២.៤៤៦.៧៧១	៦៩.៤៨០.០៤១	២៨៣.៩៦៥.៩២៨
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	១០.២៩៤.៨០៧	៤២.១៥៧.២៣៥	៨.៥៨៩.៤២៨	៣៥.១០៤.៩៩៣
អនុបំណុលបន្ទាប់បន្សំ	២.៤៥៨.២៣៧	១០.០៦៦.៤៨១	១.៩៤៨.៧០០	៧.៩៦៤.៣៣៧
ប្រាក់កម្ចី	១.៩២៣.៣៣៩	៧.៨៧៦.០៧៣	១.៧៧២.២៦៨	៧.២៤៣.២៥៩
បំណុលភតិសន្យា	៤៥៦.១៥៥	១.៨៦៧.៩៥៥	៤២១.៦២៣	១.៧២៣.១៧៣
មូលបត្របំណុល	៤០០.៩៣៨	១.៦៤១.៨៤០	២០៩.៥២៧	៨៥៦.៣៣៧
	១៥.៥៣៣.៤៧៦	៦៣.៦០៩.៥៨៤	១២.៨៨១.៥៤៦	៥២.៨៩២.០៩៩
ចំណូលសុទ្ធពីការប្រាក់	៧២.៩៧៣.១១៤	២៩៨.៨៣៧.១៨៧	៥៦.៥៩៨.៤៩៥	២៣១.០៧៣.៨២៩

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២០. ចំណូលសុទ្ធពីការប្រាក់ (ត)

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	២៤៣.០១៦.៥៤០	៩៩១.៩៩៣.៥១៦	១៨០.៧៨២.៥៩៥	៧៣១.៩៨៨.៧២៧
សមតុល្យនៅធនាគារនានា	៦.៧៩២.១៩៥	២៧.៧២៥.៧៤០	៥.៩៩៣.៦៨៨	២៤.២៦៨.៤៤៣
មូលបត្រវិនិយោគ	៤១៦.៨៥៨	១.៧០១.៦១៤	១.៤៦០.៧៥៩	៥.៩១៤.៦១៣
ការទទួលស្គាល់ត្រឡប់មកវិញ នូវចំណូលការប្រាក់	២៥៣.០៥១	១.០៣២.៩៥៥	-	-
	២៥០.៤៧៨.៦៤៤	១.០២២.៤៥៣.៨២៥	១៨៨.២៣៧.០៤២	៧៦២.១៧១.៧៨៣
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	២៧.៤៥៩.៣០១	១១២.០៨៨.៨៦៧	២៦.៥១៥.០០៦	១០៧.៣៥៩.២៥៩
អនុបំណុលបន្ទាប់បន្សំ	៧.៦៧៨.៩០៣	៣១.៣៤៥.២៨២	៥.៨៦០.៣១២	២៣.៧២៤.៤០៣
ប្រាក់កម្ចី	៦.៦៦៦.១៤១	២៧.២១១.១៨៨	៤.០៦៣.១៧៧	១៦.៤៥១.៨០៤
បំណុលភតិសន្យា	១.១៩៤.៨២២	៤.៨៧៧.២៦៣	១.២២៤.៦៦៣	៤.៩៥៨.៦៦០
មូលបត្របំណុល	១.២០៣.៩៧១	៤.៩១៤.៦០៩	២០៩.៥២៧	៨៤៨.៣៧៦
	៤៤.២០៣.១៣៨	១៨០.៤៣៧.២០៩	៣៧.៨៧២.៦៨៥	១៥៣.៣៤៦.៥០២
ចំណូលសុទ្ធពីការប្រាក់	២០៦.២៧៥.៥០៦	៨៤២.០១៦.៦១៦	១៥០.៣៦៤.៣៥៧	៦០៨.៨២៥.២៨១

ធនាគារវប្បធម៌ស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២១. ចំណូលសុទ្ធពីកម្រៃជើងសារ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណូលពីកម្រៃជើងសារ				
ការសន្យាឥណទាន	៣.៤៨៤.៨១៦	១៤.២៧០.៣២២	៣.៧០៨.៧០៤	១៥.១៥៧.៤៧៣
កម្រៃពី ធ្វើប្រាក់ និង វេប្រាក់	១.៨៥៤.២៣៩	៧.៥៩៣.១០៩	១.៦០៤.២២៩	៦.៥៥៦.៤៨៤
កម្រៃពីប័ណ្ណ Master/Visa and UPI	៤.០២៤.៨៧១	១៦.៤៨១.៨៤៧	៤.១០៨.៤០៦	១៦.៧៩១.០៥៥
ទូរស័ព្ទ និងទូរសារ	១៩១.០៤០	៧៨២.៣០៩	១៨១.២៨០	៧៤០.៨៩១
ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ដោយគ្មានលេខកូដ	៨២៦.០៥០	៣.៣៨២.៦៧៥	៤៣១.១០០	១.៧៦១.៩០៦
កម្រៃជើងសារពីសេវាធានារ៉ាប់រង	៦៨៧.០៣៣	២.៨១៣.៤០០	២២៦.០៣២	៩២៣.៧៩៣
កម្រៃពីលេខគណនីពិសេស	១.៣៩៨.៨៣០	៥.៧២៨.២០៩	-	-
កម្រៃពី E-wallet	៣១០.២៤៣	១.២៧០.៤៤៤	២៥.៧៤៩	១០៥.២៣៦
កម្រៃផ្សេងៗ	៤៥១.៥៦៦	១.៨៤៩.១៦២	៥៧០.០៥៥	២.៣២៩.៨១៥
	១៣.២២៨.៦៨៨	៥៤.១៧១.៤៧៧	១០.៨៥៥.៥៥៥	៤៤.៣៦៦.៦៥៣
ចំណាយលើកម្រៃជើងសារ				
ចំណាយសេវា MasterCard	១.០៩៣.២៦១	៤.៤៧៦.៩០៤	១.១៨៤.៣៩៣	៤.៨៤០.៦១៤
ចំណាយសេវា Visa Card	២.៣៦១.១០៦	៩.៦៦៨.៧២៩	១.៩១២.១៥១	៧.៨១៤.៩៦១
ចំណាយសេវាធានារ៉ាប់រង និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	៤៣៦.៨៨៧	១.៧៨៩.០៥២	៤០៥.៦៥៩	១.៦៥៧.៩២៩
ចំណាយសេវា Union Pay	៤៩.៥៥២	២០២.៩១៥	១៦.៥៣៤	៦៧.៥៧៤
ចំណាយផ្សេងៗ	១០០	៤១០	-	-
	៣.៩៤០.៩០៦	១៦.១៣៨.០១០	៣.៥១៨.៧៣៧	១៤.៣៨១.០៧៨
ចំណូលសុទ្ធពីកម្រៃជើងសារ	៩.២៨៧.៧៨២	៣៨.០៣៣.៤៦៧	៧.៣៣៦.៨១៨	២៩.៩៨៥.៥៧៥

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២១. ចំណូលសុទ្ធពីកម្រៃជើងសារ (ត)

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណូលពីកម្រៃជើងសារ				
ការសន្យាឥណទាន	១០.១៦៦.០៤៦	៤១.៤៩៧.៨០០	៩.៣៣៤.០៧៣	៣៧.៧៩៣.៦៦២
កម្រៃពី ធ្វើប្រាក់ និង វេប្រាក់	៥.០៤៣.៥៦៨	២០.៥៨៧.៨៤៥	៤.១៤១.៣១៦	១៦.៧៦៨.១៨៨
កម្រៃពី ប័ណ្ណ Master/Visa and UPI	១២.២២១.៣២០	៤៩.៨៨៧.៤២៨	១១.១៥៣.៤៦៣	៤៥.១៦០.៣៧២
ទូរស័ព្ទ និង ទូរសារ	៥៤៥.២១០	២.២២៥.៥៤៧	៣៧១.៤៦៧	១.៥០៤.០៧០
ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ដោយគ្មានលេខកូដ	២.១៥៦.០៥០	៨.៨០០.៩៩៦	១.០៤៩.៥០០	៤.២៤៩.៤២៦
កម្រៃជើងសារពី សេវាធានារ៉ាប់រង	១.១០១.៩៩៤	៤.៤៩៨.៣៤០	៦១៣.៦០១	២.៤៨៤.៤៧០
កម្រៃពី លេខគណនីពិសេស	១.៤៩៤.៣៤៣	៦.០៩៩.៩០៨	-	-
កម្រៃពី E-wallet	៧២០.៩៧១	២.៩៤៣.០០៤	៥៩.៥៨៤	២៤១.២៥៦
កម្រៃផ្សេងៗ	១.៦៣៧.៥១៣	៦.៦៨៤.៣២៧	១.៣៦០.៦០៥	៥.៥០៩.០៩០
	៣៥.០៨៧.០១៥	១៤៣.២២៥.១៩៥	២៨.០៨៣.៦០៩	១១៣.៧១០.៥៣៤
ចំណាយលើកម្រៃជើងសារ				
ចំណាយសេវា MasterCard	៣.៦១៣.៣៩៧	១៤.៧៤៩.៨៨៧	៣.៤៦១.០៩១	១៤.០១៣.៩៥៧
ចំណាយសេវា Visa Card	៦.៦៩៣.៤៧៣	២៧.៣២២.៧៥៧	៥.០៤១.៣១២	២០.៤១២.២៧២
ចំណាយសេវាធានារ៉ាប់រង និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	១.២៧៣.១៧៣	៥.១៩៧.០៩២	១.១៤៤.៧៦១	៤.៦៣៥.១៣៧
ចំណាយសេវា Union Pay	៧៥.៤៣៩	៣០៧.៩៤២	៥២.០៥១	២១០.៧៥៥
ចំណាយផ្សេងៗ	៣០០	១.២២៤	-	-
	១១.៦៥៥.៧៨២	៤៧.៥៧៨.៩០២	៩.៦៩៩.២១៥	៣៩.២៧២.១២១
ចំណូលសុទ្ធពីកម្រៃជើងសារ	២៣.៤៣១.២៣៣	៩៥.៦៤៦.២៩៣	១៨.៣៨៤.៣៩៤	៧៤.៤៣៨.៤១៣

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២២. ចំណូលប្រតិបត្តិការផ្សេងៗ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញពីអត្រាប្តូរប្រាក់សុទ្ធ ចំណូលផ្សេងៗ	៧០១.៨៥១	២.៨៧៤.០៨០	៤៩៣.៦៨៨	២.០១៧.៧០៣
	១៩.៧៤០	៨០.៨៣៥	៣.៣៣០	១៣.៦១០
	៧២១.៥៩១	២.៩៥៤.៩១៥	៤៩៧.០១៨	២.០៣១.៣១៣

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញពីអត្រាប្តូរប្រាក់សុទ្ធ ចំណូលផ្សេងៗ	២.០៨៤.៧៨៧	៨.៥០៩.៩៣៧	១.១១៥.៧១៧	៤.៥១៧.៥៣៨
	៣១.៤៧០	១២៨.៤៦១	១៣៥.៤៩៣	៥៤៨.៦១១
	២.១១៦.២៥៧	៨.៦៣៨.៣៩៨	១.២៥១.២១០	៥.០៦៦.១៤៩

២៣. ចំណាយបុគ្គលិក

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ ប្រាក់បំណាច់អតិថិភាពការងារ ចំណាយផ្សេងៗលើបុគ្គលិក	១៦.៣៦២.៥៨៣	៦៧.០០៤.៧៧៧	១៤.៣៥៤.៤៧៩	៥៨.៦៦៦.៧៥៦
	៦៨៤.៧៣៤	២.៨០៣.៩៨៦	៥៦៨.០៧៧	២.៣២១.៧៣១
	១៧.០៤៧.៣១៧	៦៩.៨០៨.៧៦៣	១៤.៩២២.៥៥៦	៦០.៩៨៨.៤៨៧

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៣. ចំណាយបុគ្គលិក (ត)

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់	៤៩.៤៩២.៦៥៩	២០២.០២៩.០៣៤	៣៨.៥៧១.៧២៦	១៥៦.១៧៦.៩១៩
ប្រាក់បំណាច់អតីតភាពការងារ	២.៥០៨.៥៥៣	១០.២៣៩.៩១៣	៣៥៣.៣៣០	១.៤៣០.៦៣៣
ចំណាយផ្សេងៗលើបុគ្គលិក	១.២៧៤.២៩៣	៥.២០១.៦៦៤	១.៥៥២.៨១១	៦.២៨៧.៣៣១
	<u>៥៣.២៧៥.៥០៥</u>	<u>២១៧.៤៧០.៦១១</u>	<u>៤០.៤៧៧.៨៦៧</u>	<u>១៦៣.៨៩៤.៨៨៣</u>

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៤. ចំណាយប្រតិបត្តិការ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ការជួសជុល និងថែទាំ	២.០៧៤.០២១	៨.៤៩៣.១១៦	១.១២៩.៧៨២	៤.៦១៧.៤១៩
សម្ភារៈការិយាល័យ	១.១៧៣.៨៧៨	៤.៨០៧.០៣០	១.១០០.២០២	៤.៤៩៦.៥២៦
ការជួលយានយន្ត	៥៩០.៨២០	២.៤១៩.៤០៨	៤៤៩.២៤២	១.៨៣៦.០៥២
សេវាសន្តិសុខ	៥៦៨.៦០០	២.៣២៨.៤១៧	៤៥២.៥៩៤	១.៨៤៩.៧៥២
ថ្លៃទឹក និងភ្លើង	៥២៥.១៣៣	២.១៥០.៤២០	៤៧៤.១១៦	១.៩៣៧.៧១២
ថ្លៃកម្មវិធី និងការផ្សាយ				
ពាណិជ្ជកម្ម	៤៧៧.៧០៦	១.៩៥៦.២០៦	៤៥១.០៦០	១.៨៤៣.៤៨២
ការជួលអាគារ	២៥៨.៥៣៣	១.០៥៨.៦៩៣	២៤៥.១៤៩	១.០០១.៩២៤
ទំនាក់ទំនង	៣៩០.៩០១	១.៦០០.៧៤០	៣១៦.៦៣៣	១.២៩៤.០៧៩
ជំនាញវិជ្ជាជីវៈ	៣៤០.៨២៥	១.៣៩៥.៦៧៨	៤៨៤.៦០២	១.៩៨០.៥៦៨
ការធានារ៉ាប់រង	២២៩.២៣៧	៩៣៨.៧២៦	១២០.១៥៤	៤៩១.០៦៩
ថ្លៃប្រតិបត្តិការយានយន្ត	១៩២.៩៨២	៧៩០.២៦១	១៧៩.៤៥៥	៧៣៣.៤៣៣
អាជ្ញាប័ណ្ណ	១៦៨.៧១៩	៦៩០.៩០៤	១៦៨.១៨៤	៦៨៧.៣៦៨
កម្រៃក្រុមប្រឹក្សាភិបាល	៨៥.៦២៥	៣៥០.៦៣៤	៣៥.០២១	១៤៣.១៣១
ថ្លៃធ្វើដំណើរ	៨៩.៧៨៣	៣៦៧.៦៦១	១២៣.៥៨៦	៥០៥.០៩៦
ថ្លៃពិនិត្យគណនេយ្យ	៩១.៧៦៨	៣៧៥.៧៩០	៨៩.៤២១	៣៦៥.៤៦៤
អាហារ និងការកំសាន្ត	៣២.៦៧៦	១៣៣.៨០៨	២៥.៣២២	១០៣.៤៩១
ថ្លៃសមាជិកភាព	១០.៨១៨	៤៤.៣០០	៩៥.២២០	៣៨៩.១៦៤
ចំណាយផ្សេងៗ	៥៦.៥១០	២៣១.៤០៩	២០៤.៤២៤	៨៣៥.៤៨១
	៧.៣៥៨.៥៣៥	៣០.១៣៣.២០១	៦.១៤៤.១៦៧	២៥.១១១.២១១

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៤. ចំណាយប្រតិបត្តិការ (ត)

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ការជួសជុល និងថែទាំ	៥.៨៥៧.៧៥១	២៣.៩១១.៣៤០	២.៨៦៥.៦៨២	១១.៦០៣.១៤៦
សម្ភារៈការិយាល័យ	៣.៦៩២.៩០៤	១៥.០៧៤.៤៣៤	២.៦៥៧.៦៤៩	១០.៧៦០.៨២១
ការជួលយានយន្ត	១.៨២៩.០២៣	៧.៤៦៦.០៧២	១.២១២.៦៩៤	៤.៩១០.១៩៨
សេវាសន្តិសុខ	១.៧៥២.២០៣	៧.១៥២.៤៩៣	១.៣៣២.២៤២	៥.៣៩៤.២៤៨
ថ្លៃទឹក និងភ្លើង	១.៦០៣.៩៤៥	៦.៥៤៧.៣០៣	១.៣៤៦.១៨៥	៥.៤៥០.៧០៣
ថ្លៃកម្មវិធី និងការផ្សាយ				
ពាណិជ្ជកម្ម	១.៣៩០.៦៦៥	៥.៦៧៦.៦៩៥	១.៣៣៧.៨៣៨	៥.៤១៦.៩០៦
ការជួលអាគារ	១.៣៦០.៣៨២	៥.៥៥៣.០៧៩	៦៦៦.៧០៤	២.៦៩៩.៤៨៤
ទំនាក់ទំនង	១.១៥៣.៨០៣	៤.៧០៩.៨២៤	៨៥២.៧៥៧	៣.៤៥២.៨១៣
ជំនាញវិជ្ជាជីវៈ	៩៧៤.៥៧៣	៣.៩៧៧.២០៧	៩៦១.០៤៩	៣.៨៩១.២៨៧
ការធានារ៉ាប់រង	៦០៧.៥៥៣	២.៤៨០.០៣១	៣៦៤.៦៨៨	១.៤៧៦.៦២២
ថ្លៃប្រតិបត្តិការយានយន្ត	៥៧៥.២១៩	២.៣៤៨.០៤៤	៤៩២.៥៤៣	១.៩៩៤.៣០៧
អាជ្ញាប័ណ្ណ	៥២៣.៥១១	២.១៣៦.៩៧២	៤៨៨.៣៦៨	១.៩៧៧.៤០២
កម្រៃក្រុមប្រឹក្សាភិបាល	២៥៧.៦១០	១.០៥១.៥៦៤	១០៤.៧០៦	៤២៣.៩៥៥
ថ្លៃធ្វើដំណើរ	២៤៨.៥៣១	១.០១៤.៥០៤	៣០៦.៧០១	១.២៤១.៨៣២
ថ្លៃពិនិត្យគណនា	២៣៨.៦៩៨	៩៧៤.៣៦៥	២២៩.៧៤៣	៩៣០.២២៩
អាហារ និងការកំសាន្ត	១០២.៥៥៤	៤១៨.៦២៥	២១១.៥៩១	៨៥៦.៧៣២
ថ្លៃសមាជិកភាព	៤២.២០៨	១៧២.២៩៣	១១៤.៥៧៩	៤៦៣.៩៣០
ចំណាយផ្សេងៗ	២០០.៤៤០	៨១៨.១៩៧	៤៨៦.៧១៥	១.៩៧០.៧១០
	២២.៤១១.៥៧៣	៩១.៤៨៤.០៤២	១៦.០៣២.៤៣៤	៦៤.៩១៥.៣២៥

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៥. ចំណាយរំលស់

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ទ្រព្យសម្បត្តិ និងបរិក្ខារ	៣.០១០.១៣៣	១២.៣២៦.៤៩៥	២.១១២.៤២១	៨.៦៣៣.៤៦៥
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១.៦៣២.៤៦៣	៦.៦៨៤.៩៣៦	១.៤៤៨.៨៦១	៥.៩២១.៤៩៥
ទ្រព្យសកម្មអរូបី	៣០៥.៤៩៥	១.២៥១.០០២	២៣៤.២២៣	៩៥៧.២៦៩
	<u>៤.៩៤៨.០៩១</u>	<u>២០.២៦២.៤៣៣</u>	<u>៣.៧៩៥.៥០៥</u>	<u>១៥.៥១២.២២៩</u>

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨.៦៥៨.១០៥	៣៥.៣៤២.៣៨៥	៥.៨៤៦.៤៦៤	២៣.៦៧២.៣៣៣
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៤.៤៨៧.២៦៥	១៨.៣១៧.០១៦	៤.១៣៤.២៤៤	១៦.៧៣៩.៥៥៤
ទ្រព្យសកម្មអរូបី	៨៥០.៦៥៩	៣.៤៧២.៣៨៩	៥៨៧.៨៧៨	២.៣៨០.៣១៨
	<u>១៣.៩៩៦.០២៩</u>	<u>៥៧.១៣១.៧៩០</u>	<u>១០.៥៦៨.៥៨៦</u>	<u>៤២.៧៩២.២០៥</u>

ធនាគារវប្បធម៌ រ៉ាស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៦. ការខាតបង់សុទ្ធព្រឹក្សសកម្មហិរញ្ញវត្ថុ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ឥណទានផ្តល់អតិថិជន	៤.១៥៦.៦៦៣	១៧.០២១.៥៣៥	៥៨៩.៩៨១	២.៤១១.២៥២
សមតុល្យនៅធនាគារនានា	(៤៥.២៨១)	(១៨៥.៤២៦)	៤៨.៣៤២	១៩៧.៥៧៤
មូលបត្រវិនិយោគ	១០.២៥៨	៤២.០០៧	(២.៦៨១)	(១០.៩៥៧)
ប្រាក់កក់សម្រាប់ការជួល	៤៨៣	១.៩៧៨	១.២៣៨	៥.០៦០
កិច្ចសន្យាឥណទាន និងកិច្ចសន្យា ធានាហិរញ្ញវត្ថុ	១៣.៤១៤	៥៤.៩៣០	១១១.២៦៣	៤៥៤.៧៣២
	<u>៤.១៣៥.៥៣៧</u>	<u>១៦.៩៣៥.០២៤</u>	<u>៧៤៨.១៤៣</u>	<u>៣.០៥៧.៦៦០</u>

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ឥណទានផ្តល់អតិថិជន	៨.២១៨.៦៨០	៣៣.៥៤៨.៦៥២	១.៣៩២.៦១៣	៥.៦៣៨.៦៩០
សមតុល្យនៅធនាគារនានា	៦៧៥.០៤៣	២.៧៥៥.៥២៦	២៣.៨៣៣	៩៦.៥០០
មូលបត្រវិនិយោគ	៩.៥២៤	៣៨.៨៧៧	(៨.២០៦)	(៣៣.២២៦)
ប្រាក់កក់សម្រាប់ការជួល	(៨.៤៧២)	(៣៤.៥៨៣)	១.៥១២	៦.១២២
កិច្ចសន្យាឥណទាន និងកិច្ចសន្យា ធានាហិរញ្ញវត្ថុ	២៦.៥៥៦	១០៨.៤០១	១០២.៤២៦	៤១៤.៧២៣
	<u>៨.៩២១.៣៣១</u>	<u>៣៦.៤១៦.៨៧៣</u>	<u>១.៥១២.១៧៨</u>	<u>៦.១២២.៨០៩</u>

ធនាគារវប្បធម៌ ភីអិលស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៧. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
សាច់ប្រាក់ក្នុងដៃ	២៩៧.២៥១.២៣៦	១.២១៨.៧៣០.០៦៨	២៤៦.៦៩០.៦៩៥	១.០១០.១៩៨.៣៩៦
សមតុល្យនៅធនាគារជាតិ				
នៃកម្ពុជា	៣៦២.២៤១.៣៩៦	១.៤៨៥.១៨៩.៧២៤	១២៨.៧៧៧.៦៩៦	៥២៧.៣៤៤.៦៦៥
សមតុល្យនៅធនាគារនានា	១២៧.១១២.៤៥៩	៥២១.១៦២.៧២១	១៧៣.៦៨៣.៣៧៦	៧១១.២៣៣.៤២៥
	<u>៧៨៦.៦០៥.៤៩១</u>	<u>៣.២២៥.០៨២.៥១៣</u>	<u>៤៤៩.១៥១.៧៦៧</u>	<u>២.២៤៨.៧៧៦.៤៨៦</u>

សាច់ប្រាក់សុទ្ធ និង សាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី ដែលមានអាយុកាលដើម ៣ខែ ឬតិចជាងនេះ ដោយកាត់កងឥណទានវិបារូបន៍ដែលនៅសល់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ គឺប្រហាក់ប្រហែលនឹងតម្លៃសមរម្យ។ សាច់ប្រាក់ និង សាច់ប្រាក់សមមូលសម្រាប់ដំណាច់ការិយបរិច្ឆេទ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ អាចត្រូវបានផ្គូផ្គងជាមួយធាតុដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចដែលបានបង្ហាញខាងលើ។

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៨. សម្ព័ន្ធព្រឹក្សា

(ក) សមតុល្យសម្ព័ន្ធព្រឹក្សា

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្ចីពីធនាគារជាតិនៃ ប្រទេសកាណាដា	១២១.០២៧.៩៥៧	៤៩៦.២១៤.៦២៤	១២៨.០០០.០០០	៥២១.៦០០.០០០
ប្រាក់បញ្ញើ និងប្រាក់តម្កល់ដោយ គណៈគ្រប់គ្រងសំខាន់ៗ អភិបាលនិងភាគទុនិក	៥.៤០៩.១៣៥	២២.១៧៧.៤៥៣	៥.២៥៧.១៩២	២១.៤២៣.០៥៧

(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្រឹក្សានានា

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការប្រាក់ឲ្យធនាគារជាតិ នៃប្រទេសកាណាដា	២.៤៥៨.២៣៧	១០.០៦៦.៤៨១	១.៩៤៨.៧០០	៧.៩៦៤.៣៣៧
ចំណាយលើការប្រាក់ឲ្យគណៈ គ្រប់គ្រងសំខាន់ៗ អភិបាល និង ភាគទុនិក	៣០.៥៤១	១២៥.០៦៥	១៥.៦៥៣	៦៣.៩៧៤
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការប្រាក់ឲ្យធនាគារជាតិ នៃប្រទេសកាណាដា	៧.៦៧៨.៩០៣	៣១.៣៤៥.២៨២	៥.៨៦០.៣១២	២៣.៧២៨.៤០៣
ចំណាយលើការប្រាក់ឲ្យគណៈ គ្រប់គ្រងសំខាន់ៗ អភិបាល និង ភាគទុនិក	៨១.៩៥៥	៣៣៤.៤៩៩	៦៧.៧៥៥	២៧៤.៣៤០
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	

ធនាគារវប្បធិការស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៨. សម្ព័ន្ធហិរញ្ញវត្ថុ (ត)

(គ) ប្រាក់បៀវត្សរបស់គណៈគ្រប់គ្រងសំខាន់ៗ អភិបាល និងភាគទុនិក

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍	៤.២១៩.១៨២	១៧.២៧៧.៥៥០	៣.៩៧៨.៩៣១	១៦.២៦១.៨៩១

	ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍	១១.៩៩៩.៩២៣	៤៨.៩៨៣.៦៨៦	៩.៥០១.៧៣៩	៣៨.៤៧២.៥៤១

ធនាគារវប្បធម៌ រ៉េស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៩. កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានវិបារូបនីដែល				
មិនទាន់បានប្រើ	១០៤.៥០៨.៣៣៧	៤២៨.៤៨៤.១៨២	៥០.៣៤២.៤៣៨	២០៥.១៤៥.៤៣៥
មូលបត្របំណុល	១២.៣៩៣.៧៨០	៥០.៨១៤.៤៩៨	១៥.៣៦៧.៦០៣	៦២.៦២២.៩៨២
លិខិតឥណទាន	៦.៥៤៥.៩៧៧	២៦.៨៣៨.៥០៦	៨.៧២៤.៣៤៩	៣៥.៥៥១.៧២២
បណ្ណឥណទានដែលមិនទាន់បានប្រើ	៩.៧៦០.៣៩២	៤០.០១៧.៦០៧	៩.៤៣០.៣១៦	៣៨.៤២៨.៥៣៨
មូលបត្រ	៤.៤០០.០០០	១៨.០៤០.០០០	៤.៤០០.០០០	១៧.៩៣០.០០០
ការធានាលើការទូទាត់	៨.៥៨៥.៤៨៤	៣៥.២០០.៤៨៤	៥.៨៩៧.១០៣	២៤.០៣០.៦៩៥
មូលបត្របំណុលលើការដេញថ្លៃ	៤.៥០០.៩៤៥	១៨.៤៥៣.៨៧៤	៥.២១៣.៨៩៩	២១.២៤៦.៦៣៨
មូលបត្របំណុលលើការធានា	៥៣.៦៦៧	២២០.០៣៥	១៥.២០១	៦១.៩៤៤
ការធានាផ្សេងៗ	២៣៧.០០០	៩៧១.៧០០	៣៣០.៤០២	១.៣៤៦.៣៨៨
	<u>១៥០.៩៨៥.៥៨២</u>	<u>៦១៩.០៤០.៨៨៦</u>	<u>៩៩.៧២១.៣១១</u>	<u>៤០៦.៣៦៤.៣៤២</u>

៣០. របាយការណ៍តាមផ្នែក

ធនាគារ មិនតម្រូវឱ្យធ្វើរបាយការណ៍តាមផ្នែកទេ ពីព្រោះប្រាក់ចំណូលមួយភាគធំ គឺបានមកពី អាជីវកម្មផ្នែកតែមួយ ដែលជាឥណទាន និងប្រាក់កម្ចី។ សកម្មភាពទាំងអស់ត្រូវបានធ្វើឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារវិញ្ញាណកម្ម ប្រាក់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ធនាគារ បានធ្វើឡើងស្របទៅនឹងគោលការណ៍ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ លើកលែងតែចំណុចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣២។

ការខាតបង់រំពឹងទុក - បម្រែបម្រួលនៃ ECL នៃឥណទានផ្តល់ដល់អតិថិជន

តារាងខាងក្រោមសង្ខេបពីសំវិធានធនលើការខាតបង់ឥណទានផ្តល់ដល់អតិថិជននាដំណាច់ការិយបរិច្ឆេទ ៖

	ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០				
	ដំណាក់កាល	ដំណាក់កាល	ដំណាក់កាល		
	ទី១	ទី២	ទី៣		
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
វិធានធនលើការខាតបង់នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០	១.៥៧៣.៨៨១	៥៦៦.៣១៧	៤.២១៥.២៥៤	៦.៣៥៥.៤៥២	២៥.៨៩៨.៤៦៧
បម្រែបម្រួលវិធានធនលើការខាតបង់					
ផ្ទេរទៅដំណាក់កាលទី១	១.១២២	(១.១២២)	-	-	-
ផ្ទេរទៅដំណាក់កាលទី២	(១០.៨១៦)	១០.៨១៦	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៥.៧៩៣)	(២១៤.៧២៤)	២២០.៥១៧	-	-
ការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់ សុទ្ធ (*)	១៣.១៣៨	១.៧៦២.៩១៣	៦.០៨៥.៨៣៣	៧.៨៦១.៨៨៤	៣២.២៣៣.៧២៤
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៨០៩.៤៥១	៧.៧៨២	-	៨១៧.២៣៣	៣.៣៥០.៦១៤
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(២៩៦.៧៣៩)	(៣១.៤១០)	(៧០.០៧៣)	(៣៩៨.២២២)	(១.៦៣២.៧១០)
បម្រែបម្រួលនានា	(១៨៧)	(៣៥.០៨៧)	(៣៤០.៧៥១)	(៣៧៦.០៦៥)	(១.៥៥១.៧០៣)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	១៥៨.៨៨៧
សំវិធានធនលើការខាតបង់នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០២០	២.០៨៤.០៤៧	២.០៦៥.៤៨៥	១០.១១០.៧៨០	១៤.២៦០.៣១២	៥៨.៤៦៧.២៧៩

(*) រាប់បញ្ចូលការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់ (បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូរវិមាណនិងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។

ធនាគារវិញ្ញាណកម្ម បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការខាតបង់រំពឹងទុក - បម្រែបម្រួលនៃ ECL នៃឥណទានផ្តល់ដល់អតិថិជន (ត)

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩				
	ដំណាក់កាល ទី១		ដំណាក់កាល ទី២		ដំណាក់កាល ទី៣
	ECL ១២ខែ		ECL អាយុកាល		ECL អាយុកាល
	ដុល្លារ អាមេរិក		ដុល្លារ អាមេរិក		ដុល្លារ អាមេរិក
					សរុប
				ដុល្លារអាមេរិក	ពាន់រៀល
វិធានធនលើការខាតបង់នៅ					
ថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩	១.១០០.៩០៩	៧៨២.៣៣៤	២.៩៧៥.៨៤៣	៤.៨៥៩.០៨៦	១៩.៥២៣.៨០៦
បម្រែបម្រួលវិធានធនលើការខាតបង់					
ផ្ទេរទៅដំណាក់កាលទី១	៧៧.៨៩៣	(៧៧.៨៩៣)	-	-	-
ផ្ទេរទៅដំណាក់កាលទី២	(៥.០១១)	៥៤.៩៤២	(៤៩.៩៣១)	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៣.៧៨៦)	(១៩៨.៨៤៦)	២០២.៦៣២	-	-
ការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់សុទ្ធ (*)	(២១០.៦៥៥)	១៦០.៦៩៥	១.១៧៦.៥៧៩	១.១២៦.៦១៩	៤.៦១៣.៥០៥
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៧៣៥.៧៤៣	៥០.៤៩៨	៣៣៣.៥៩៤	១.១១៩.៨៣៥	៤.៥៨៥.៧២៤
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៣៥៨.៩៤០)	(១១៣.៩៤២)	(២៦៥.៧៤៥)	(៧៣៨.៦២៧)	(៣.០២៤.៦៧៨)
បម្រែបម្រួលនានា	(៥៧៧)	(៤២.៤២២)	(៥៨១.៩៥៨)	(៦២៤.៩៥៧)	(២.៥៥៩.១៩៩)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	៣៧៤.១៥១
សំវិធានធនលើការខាតបង់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	១.៣៣៥.៥៧៦	៦១៥.៣៦៦	៣.៧៩១.០១៤	៥.៧៤១.៩៥៦	២៣.៥១៣.៣០៩

(*) រាប់បញ្ចូលការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់ (បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូររូបិយប័ណ្ណនិងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។

ធនាគារវប្បធម៌ រ៉ាស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញពីអាយុកាលទៅតាមកិច្ចសន្យាជាក់ស្តែងដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ។ ផលបូកនៃសមតុល្យដែលបានបង្ហាញនៅក្នុងការវិភាគតាមអាយុកាលមិនអាចផ្គូផ្គងជាមួយនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ។ នេះដោយសារតែការវិភាគតាមអាយុកាល រួមបញ្ចូល លំហូរសាច់ប្រាក់ទាំងអស់ដែលទាក់ទងនឹងប្រាក់ដើម ដោយពុំផ្អាកលើមូលដ្ឋានអប្បបរមា ។ ចំនួនទឹកប្រាក់សម្រាប់កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុគឺជាចំនួនអតិបរិមាដែលអាចត្រូវបានដកចេញក្រោមកិច្ចសន្យាឥណទាន ឬហៅថា កិច្ចសន្យាធានាហិរញ្ញវត្ថុដែលរួមបញ្ចូលទាំង រយៈពេលដំបូងដែល កិច្ចសន្យាទាំងនេះត្រូវបានទូទាត់។ លំហូរសាច់ប្រាក់ដែលពុំបានធ្វើអប្បបរមា ជាបំណុលដែលស្ថិតនៅក្រោមកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាប្រហាក់ប្រហែលដោយបែងចែកផ្អែកលើកាលបរិច្ឆេទដំបូង ដែលគេអាចទូទាត់បាន។

ធនាគារវប្បធិការស៊ី ប័កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ខែ ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល							មិនមានអាយុកាល ដុល្លារអាមេរិក
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល(ចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	
ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ក្នុងដៃ	២៩៧.២៥១.២៣៦	២៩៧.២៥១.២៣៦	២៩៧.២៥១.២៣៦	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.៤៥៩.៧២៥.៩០២	១.៤៦០.៦៤២.៨៦៧	១៩៣.៤៣៥.៧០៨	៣១៤.៧៧៦.២២៧	៦១៤.៣០៦.៤៩៣	-	-	៣៣៨.១២៤.៤៣៩
សមតុល្យនៅធនាគារ នានា	៣៥៦.៤៦៩.០៩២	៣៦១.០៩៥.៤៤៦	១៧៣.៧៥៣.៨១៥	៥៦.៥១៤.៤៦៥	១៣០.៨២៧.១៦៦	-	-	-
ឥណទានផ្តល់ដល់អតិថិជន	៣.៤១៩.៨១០.៥៩៦	៤.៧០៨.៨៥៦.៦៣៦	៧៥.៥៩២.៦៤២	១៤១.៤៩៧.៦២៦	៧៧២.២០៥.០៥៧	២.៥៥៥.០៨០.០៩៦	១.១៦៤.៤៨១.២១៥	-
មូលបត្រវិនិយោគ	៦.៤៦៣.៤៥៣	៧.៥៦៨.៣៣៧	-	-	-	៧.៥៦៨.៣៣៧	-	-
ទ្រព្យសកម្មផ្សេងៗ	១៧.៥០៣.៩៥៩	១៧.៥០៣.៩៥៩	៦.៩៨១.៨៩០	១០.៤៩០	៦.៨៦៩.៧៧៧	៨៥៧.៦៣៧	២.៧៨៤.១៦៥	-
	<u>៥.៥៥៧.២២៤.២៣៨</u>	<u>៦.៨៥២.៩១៨.៤៨១</u>	<u>៧៤៧.០១៥.២៩១</u>	<u>៥១២.៧៩៨.៨០៨</u>	<u>១.៥២៤.២០៨.៤៩៣</u>	<u>២.៥៦៣.៥០៦.០៧០</u>	<u>១.១៦៧.២៦៥.៣៨០</u>	<u>៣៣៨.១២៤.៤៣៩</u>
សមមូលជាដុល្លារអាមេរិក	<u>៥.៥៥៧.២២៤.២៣៨</u>	<u>៦.៨៥២.៩១៨.៤៨១</u>	<u>៧៤៧.០១៥.២៩១</u>	<u>៥១២.៧៩៨.៨០៨</u>	<u>១.៥២៤.២០៨.៤៩៣</u>	<u>២.៥៦៣.៥០៦.០៧០</u>	<u>១.១៦៧.២៦៥.៣៨០</u>	<u>៣៣៨.១២៤.៤៣៩</u>
សមមូលជាពាន់រៀល	<u>២២.៧៨៤.៦១៩.៣៧៦</u>	<u>២៤.០៩៦.៩៦៥.៧៧២</u>	<u>៣.០៦២.៧៦២.៦៩៣</u>	<u>២.១០២.៤៧៥.១១៣</u>	<u>៦.២៤៩.២៥៤.៨២១</u>	<u>១០.៥១០.៣៧៤.៨៨៧</u>	<u>៤.៧៨៥.៧៨៤.០៥៨</u>	<u>១.៣៨៦.៣១០.២០០</u>

ធនាគារវប្បធានៈអេស៊ី បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមាន	
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	អាយុកាល ដុល្លារអាមេរិក
ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុល មិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	៤.៤៨៥.៦៥៧.០១០	(៤.៥១៩.២៨៤.៥០៣)	(៣.៦៦១.៥៨៩.៣៩៩)	(២២៥.២៩៣.៦៦៧)	(៥៩១.០៤៨.៥០២)	(៤១.៣៥២.៩៣៥)	-	-
មូលបត្របំណុល	២០.៥៤៦.២៧៤	(២៥.៦៥៤.៤៤៩)	(១.៦១៣.១៦០)	-	(១.៦១៣.១៦០)	(២២.៤២៨.១២៩)	-	-
ប្រាក់កម្ចី	២០៨.៩៥៧.៥៨៨	(២៣០.០៨៩.១១៨)	(៣៧.៧៤៩.៩០៦)	(៧៤.០៥៦.៩៥៩)	(១០៥.២៤៦.៥៣១)	(១២.០៤២.២៣៥)	(៩៩៣.៤៨៧)	-
អនុបំណុល	១២១.០២៧.៩៥៧	(១៦៤.៧៦១.៥៣០)	-	-	-	(៨៦.៤៤៥.១៨២)	(៧៨.៣១៦.៣៨៨)	-
បំណុលភតិសន្យា	៣៥.៣១១.៧៣០	(៤១.៨៨៦.៣២៤)	(១.០៣៨.៤៤៤)	(២.០៦៤.៦៥២)	(៨.៧៩៦.០០៤)	(២៦.៥៧៨.២១៩)	(៣.៤០៩.០០៥)	-
បំណុលផ្សេងៗ	៣២.១១៧.៥៥១	(៣២.១១៧.៥៥១)	(៦៣២.៣៤៩)	(២២.២៧១.៥២១)	(៦.៧៨៨.១៦៦)	(១១.៤១៦)	(៣៤០.៥៦៧)	-
	<u>៤.៩០៣.៦១៨.១១០</u>	<u>(៥.០១៣.៧៩៣.៤៧៥)</u>	<u>(៣.៧០២.៦២៣.២៥៨)</u>	<u>(៣២៣.៦៨៦.៧៩៩)</u>	<u>(៧១៣.៤៩២.៣៦៣)</u>	<u>(១៨៨.៨៥៨.១១៦)</u>	<u>(៨៣.០៥៩.៤០៧)</u>	<u>-</u>
កិច្ចសន្យាឥណទាននិង កិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(១២០.៨១៤.៧០៦)	(៣.០៧៨.១១៥)	(១០.៣៦៨.៨៤៣)	(៩១.៨៥៦.៤២៨)	(៨.៩៦៥.៣៤៣)	(៦.៥៤៥.៩៧៧)	-
សមមូលជាដុល្លារអាមេរិក	<u>៤.៩០៣.៦១៨.១១០</u>	<u>(៥.១៣៤.៦០៨.១៨១)</u>	<u>(៣.៧០៥.៧០១.៣៧៣)</u>	<u>(៣៣៤.០៥៥.៦៤២)</u>	<u>(៨០៥.៣៤៨.៧៩១)</u>	<u>(១៩៧.៨២៣.៤៥៩)</u>	<u>(៨៩.៦០៥.៣៨៤)</u>	<u>-</u>
សមមូលជាពាន់រៀល	<u>២០.១០៤.៨៣៤.២៥១</u>	<u>(២១.០៥១.៨៩៣.៥៤២)</u>	<u>(១៥.១៩៣.៣៧៥.៦៦៩)</u>	<u>(១.៣៦៩.៦២៨.១៣២)</u>	<u>(៣.៣០១.៩៣០.០៤៣)</u>	<u>(៨១១.០៧៦.១៨២)</u>	<u>(៣៦៧.៣៨២.០៧៤)</u>	<u>-</u>

ធនាគារវប្បធិការស៊ី ប័កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល						លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	មិនមាន អាយុកាល ដុល្លារអាមេរិក
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល(ចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក		
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ក្នុងដៃ	២៥១.៧៥០.២០៥	២៥១.៧៥០.២០៥	២៥១.៧៥០.២០៥	-	-	-	-	-
សមតុល្យនៅធនាគារជាតិ								
នៃកម្ពុជា	១.១៥១.៦៥៤.២៣៩	១.១៥២.៧៥៦.៣៤៩	៣៥៧.១០៦.១០៦	១៦៨.០៨៨.៤៣៩	១៩២.០១៦.០៨៩	-	-	៤៣៥.៥៤៥.៧១៥
សមតុល្យនៅធនាគារនានា	៩៣.៤១១.៦៨៩	៩៤.៨១៧.៤៣៣	២៤.៨២៣.៤១៦	១២.៦៩៩.៩៨៣	៥៧.២៩៤.០៣៤	-	-	-
ឥណទានផ្តល់ដល់អតិថិជន	២.៧៥៨.០៧០.៩១៣	៣.៨១៦.១៣៣.៣១១	៥៩.៦០៧.៣១៦	៧៩.៥២៩.៤៩៥	៣៧៦.៣៤៤.៤៦១	១.៥០៥.៣៧២.២៩៨	៧៥៩.៤៣៩.២៧៧	-
វិនិយោគលើមូលបត្រ	៣៣.២៨៥.៤៣៤	៣៦.៥៨១.២១៧	-	-	៣០.០០០.០០០	៦.៥៨១.២១៧	-	-
ទ្រព្យសកម្មផ្សេងៗ	៩.៤៣២.០៧០	៩.៤៣២.០៧០	៥.៩១៥.៤៩៩	១០.៣៤០	៤៧.២៤៧	៦៥១.៥៩៩	២.៨០៧.៣៨៥	-
	<u>៤.២៩៧.៦០៤.៥៥០</u>	<u>៥.៣៦១.៤៧០.៥៨៥</u>	<u>៦៩៩.២០២.៥៤២</u>	<u>២៦០.៣២៨.២៥៧</u>	<u>៦៥៥.៧០១.៨៣១</u>	<u>១.៥១២.៦០៥.១១៤</u>	<u>៧៦២.២៤៦.៦៦២</u>	<u>៤៣៥.៥៤៥.៧១៥</u>
សមមូលជាដុល្លារអាមេរិក	<u>៤.២៩៧.៦០៤.៥៥០</u>	<u>៥.៣៦១.៤៧០.៥៨៥</u>	<u>៦៩៩.២០២.៥៤២</u>	<u>២៦០.៣២៨.២៥៧</u>	<u>៦៥៥.៧០១.៨៣១</u>	<u>១.៥១២.៦០៥.១១៤</u>	<u>៧៦២.២៤៦.៦៦២</u>	<u>៤៣៥.៥៤៥.៧១៥</u>
សមមូលជាពាន់រៀល	<u>១៧.៥១២.៧៣៨.៥៤១</u>	<u>២១.៨៤៧.៩៩២.៦៣៤</u>	<u>២.៨៤៩.២៥០.៣៥៩</u>	<u>១.០៦០.៨៣៧.៦៤៧</u>	<u>២.៦៧១.៩៨៤.៩៦១</u>	<u>៦.១៦៣.៨៦៥.៤៨០</u>	<u>៣.១០៦.១៥៥.១៤៨</u>	<u>១.៧៧៤.៨៤៨.៧៨៩</u>

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ១២ ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល(ចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុលមិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	៣.៣៩៥.៣៤៣.៤៤៩	(៣.៤២៧.១៧៣.៤៩៧)	(២.៧៦៣.០៧០.៨៤៨)	(១៦១.០២០.៧២៩)	(៤៤៩.២៦៧.០៩៣)	(៥៣.៨១៤.៨២៧)	-	-
មូលបត្របំណុល	២០.៩៣៩.៣៣៧	(២៥.៦៥៤.៤៥០)	-	(៨០៦.៥៨០)	(៨០៦.៥៨០)	(២៤.០៤១.២៩០)	-	-
ប្រាក់កម្ចី	២៧៩.៨៥៦.៤៥៨	(២៨៥.៧៤៤.០២៣)	(៤២.៩៦២.០៥៤)	(៨៨.៦០៦.៨៣០)	(១៤៨.២០៦.៤១០)	(៥.៩៦៨.៧២៩)	-	-
អនុបំណុល	១២៤.០០០.០០០	(១៧៨.៤៤០.៣៨២)	-	-	(២០.១២៦.៩០៤)	(៧០.៧០៨.៨៨០)	(៨៧.៦០៤.៥៩៤)	-
បំណុលភតិសន្យា	៣៦.៥១៣.៤០៧	(៤៤.០៩០.២៧៣)	(៥៥៩.៥៥៨)	(១.០៦៦.០៥៣)	(៤.៩៩៩.៧៧៣)	(២២.៩៥៤.៨៣៧)	(១៤.៥១០.០៥២)	-
បំណុលផ្សេងៗ	២៣.៣៨៦.៩៤៤	(២៣.៣៨៦.៩៤៤)	(៥.៣៦៣.៤៤០)	(១០.៧០៧.១១២)	-	(៦.៧៨៤.៨១៩)	(៥៣១.៥៧៣)	-
	<u>៣.៨៨៤.០៣៩.៥៩៥</u>	<u>(៣.៩៨៤.៤៨៩.៥៦៩)</u>	<u>(២.៨១១.៩៥៥.៩០០)</u>	<u>(២៦២.២០៧.៣០៤)</u>	<u>(៦២៣.៤០៦.៧៦០)</u>	<u>(១៨៤.២៧៣.៣៨២)</u>	<u>(១០២.៦៤៦.២២៣)</u>	-
កិច្ចសន្យាឥណទាននិងកិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(៦៨.៤៩៧.១០៣)	(៥៥.៤៦៣.៧៤៨)	(២.៧៧៣.៥២៤)	(១.៥៣៥.៥៩៥)	(៨.៧២៤.២៣៦)	-	-
សមមូលដុល្លារអាមេរិក	<u>៣.៨៨៤.០៣៩.៥៩៥</u>	<u>(៤.០៥២.៩៨៦.៦៧២)</u>	<u>(២.៨៦៧.៤១៩.៦៤៨)</u>	<u>(២៦៤.៩៨០.៨២៨)</u>	<u>(៦២៤.៩៤២.៣៥៥)</u>	<u>(១៩២.៩៩៧.៦១៨)</u>	<u>(១០២.៦៤៦.២២៣)</u>	-
សមមូលជាពាន់រៀល	១៥.៨២៧.៤៦១.៣៥០	(១៦.៥១៥.៩២០.៦៨៨)	(១១.៦៨៤.៧៣៥.០៦៦)	(១.០៧៩.៧៩៦.៨៧៤)	(២.៥៤៦.៦៤០.០៩៧)	(៧៨៦.៤៦៥.២៩៣)	(៤១៨.២៨៣.៣៥៩)	-

ធនាគារវប្បធម៌ ភីអិលស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ និង ៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣២. ផលប៉ះពាល់ពី កូវីដ ១៩

ផលប៉ះពាល់នៃវីរុសកូវីដ១៩ ("កូវីដ ១៩") បានរាតត្បាតភូមិសាស្ត្រជាច្រើនជាសកលលោក។ អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នអន្តរជាតិបណ្តាលពី កូវីដ ១៩ នៅក្នុងខែមករា និងបានចាត់ថ្នាក់វីរុសនេះជាជម្ងឺរាតត្បាតជាសកលលោកនៅក្នុងខែមីនា ឆ្នាំ២០២០។ ការរីករាលដាលនៃជម្ងឺកូវីដ ១៩ មានផលប៉ះពាល់ជាខ្លាំងដល់សុខភាព និងការបន្តអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាច្រើន ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ និងការធ្វើអាជីវកម្មនៅក្នុងរយៈពេលដែលមិនធ្លាប់មានពីមុនមក ដែលរួមមានដូចជាការអនុញ្ញាតឱ្យធ្វើការរៀបចំឥណទានឡើងវិញ និងការបង្កើតនៃធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្របសម្រួលគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម។

គណៈគ្រប់គ្រងនឹងបន្តការត្រួតពិនិត្យពីផលប៉ះពាល់ និងចាត់គ្រប់វិធានការទប់ស្កាត់រាល់ឥទ្ធិពលដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ធនាគារ។

ធនាគារបានធ្វើការវិនិច្ឆ័យចំពោះផលប៉ះពាល់នៃ កូវីដ ១៩ ទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាដូចខាងក្រោម៖

(ក) ការខាតបង់ឥណទានដែលរំពឹងទុក

គណៈគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ និងត្រួតពិនិត្យទៅលើព្រឹត្តិការណ៍នានាដែលអាចមានទំនាក់ទំនងទៅនឹងការប៉ាន់ស្មានភាពដែលអាចខកខានក្នុងការសង នៃម៉ូដែលការខាតបង់ឥណទានដែលរំពឹងទុក។ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ធនាគារមិនបានកត់សម្គាល់នូវទំនាក់ទំនងរវាងកត្តាម៉ាក្រូសេដ្ឋកិច្ច ដែលមានការ កែតម្រូវចំពោះ កូវីដ ១៩ ដែលមានភាពពាក់ព័ន្ធសម្រាប់ធនាគារក្នុងការប៉ាន់ស្មានការខាតបង់រំពឹងទុកនោះទេ។

ទោះជាយ៉ាងនេះក្តី ធនាគារបានធ្វើការពិចារណា និងគិតគូរជាពិសេស ផលប៉ះពាល់ដោយសារ កូវីដ ១៩ ចំពោះកត្តាគុណភាពនិងបរិមាណសម្រាប់កំណត់នូវការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន និងស្ថានភាពនៃឱនភាពឥណទាន ដែលបានបង្ហាញដោយធនាគារជាតិនៃកម្ពុជា ចំពោះវិស័យ អាទិភាពដូចខាងក្រោម៖

- វិស័យទេសចរណ៍
- វិស័យវាយនភ័ណ្ឌ
- វិស័យសំណង់
- វិស័យដឹកជញ្ជូន

គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០២០ មានឥណទានរៀបចំឡើងវិញកើតឡើងដែលបណ្តាលមកពីផលប៉ះពាល់នៃកូវីដ ១៩ដោយកត្តាទាំងនេះ ធ្វើឱ្យមានការទម្លាក់ចុះនូវចំណាត់ថ្នាក់ឥណទាន និងទទួលស្គាល់បន្ថែមនូវការខាតបង់រំពឹងទុក ដែលបានបង្ហាញក្នុងកំណត់សម្គាល់ទី៣១នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

ធនាគារវិស័យស៊ី បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ និង ៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣២. ផលប៉ះពាល់ពី កូវីដ ១៩ (ត)

(ក) ការខាតបង់ឥណទានដែលរំពឹងទុក (ត)

គណៈគ្រប់គ្រងបានប្រើប្រាស់ទិន្នន័យស្តីអំពីឥណទាន ដែលមានការបង់សងមិនទៀងទាត់នៅក្នុងវិស័យនេះ គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០ ដោយផ្អែកលើរបាយការណ៍វិស័យពីការិយាល័យឥណទានកម្ពុជា (CBC) និងបានធ្វើការវិភាគបន្ថែមលើទំហំ ECL របស់ធនាគារ។ ឥណទាន ដែលមានការបង់សងមិនទៀងទាត់ លើស ៣០ថ្ងៃនៃវិស័យនេះត្រូវបានសន្មតថាស្ថិតក្នុងដំណាក់កាលទី ២ និងលើសរយៈពេល ៩០ ថ្ងៃត្រូវបាន សន្មតថាស្ថិតក្នុងដំណាក់កាលទី៣។ ECLរបស់ធនាគារត្រូវបានធ្វើមាត្រដ្ឋានផ្អែកតាមសមាមាត្រនៃការកំណត់ ឥណទានដែលមានការបង់សងមិនទៀងទាត់នៅក្នុងវិស័យ ក្នុងដំណាក់កាលទី២ និង ទី៣។

តាមការវិភាគនេះ គណៈគ្រប់គ្រងបានសម្រេចផ្តល់ ECL បន្ថែមចំនួន ៤លានដុល្លារអាមេរិកបន្ថែមលើ ECL ដែលមានស្រាប់ដោយសារផលប៉ះពាល់នៃ កូវីដ ១៩ ។ គណៈគ្រប់គ្រងនឹងបន្តផ្តល់នូវ ECL បន្ថែមប្រសិនបើ ចាំបាច់។

គណៈគ្រប់គ្រង កំពុងបន្តកែលម្អនូវ ម៉ូដែលECL ដោយមានជំនួយពីអ្នកពិគ្រោះយោបល់ដែល ការធ្វើ វិសោធនកម្មសំខាន់ៗក្នុងនោះមាន ភាពដែលអាចខកខានក្នុងការសង ការខាតបង់ដោយសារខកខានក្នុង ការសង និងព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខដែលរួមបញ្ចូលនូវកត្តាម៉ាក្រូសេដ្ឋកិច្ច។

គណៈគ្រប់គ្រងរំពឹងថាការគណនា ECL ដោយប្រើម៉ូដែលដែលត្រូវបានកែលម្អនឹងត្រូវអនុវត្តមុនឆ្នាំ២០២១។

(ខ) ធនាគារនយ្យសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

ធនាគារបានធ្វើការពិចារណា អំពីកត្តាសេដ្ឋកិច្ច និង បានធ្វើការសម្រួល ដោយពន្យារការសងប្រាក់ សម្រាប់ អ្នកខ្ចីប្រាក់ ដែលអាជីវកម្មរបស់គេ ត្រូវបានប៉ះពាល់ដោយ កូវីដ ១៩ រហូតដល់រយៈពេល ១២ខែចំពោះគ្រប់ វិស័យ។ ការចំណេញ និងការខាតបង់ពីការកែប្រែទាំងនេះមិនបានចាត់ទុកជាសារវន្តឡើយ។

(គ) ការវាយតម្លៃ និងការវិនិច្ឆ័យ

ធនាគារបានគិតគូរអំពីផលប៉ះពាល់ ដែលបង្កឡើងពីភាពប្រែប្រួលមិនប្រក្រតីនៃសេដ្ឋកិច្ច ក្នុងការកំណត់ តួលេខរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មផ្សេងៗទៀតក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលការកំណត់នេះគឺជាការកំណត់ល្អបំផុតរបស់គណៈគ្រប់គ្រងពីផ្នែកលើព័ត៌មានដែលមាន។ ប៉ុន្តែទីផ្សារ អាចមានបម្រែបម្រួលមិនប្រក្រតីដូចការរំពឹងទុក ដូចនេះតួលេខដែលបានកំណត់អាចមាន ការប្រែប្រួលទៅ តាមបម្រែបម្រួលទីផ្សារ។

ធនាគារវប្បធិការស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ និង ៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣៣. ព្រឹត្តិការណ៍បន្ទាប់ពីដំណាច់ការិយបរិច្ឆេទ

នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ធនាគារ បានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្ទេរភាគហ៊ុនរបស់លោក Damir Karassayev ទៅក្រុមហ៊ុន Natcan Trust Company ដែលជាក្រុមហ៊ុនបង្កើតឡើងនៅប្រទេសកាណាដា ។ ព័ត៌មានលម្អិតនៃភាគហ៊ុនថ្មី មានដូចខាងក្រោម៖

ម្ចាស់ភាគហ៊ុន	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់ ដុល្លារអាមេរិក
ធនាគារជាតិនៃកាណាដា	៣៣៤.៩៩៩	៣៣៤.៩៩៩.០០០
ក្រុមហ៊ុន Natcan Trust Company	១	១.០០០
	៣៣៥.០០០	៣៣៥.០០០.០០០